



រួមគ្នាដើម្បីសហគមន៍កាន់តែរឹងមាំ

# ផែនការយុទ្ធសាស្ត្រអង្គការខាណា ២០១៦-២០២០



**USAID**  
FROM THE AMERICAN PEOPLE



**Australian Aid**



**Alliance**

**Stop TB Partnership**  
CHALLENGE FACILITY  
FOR CIVIL SOCIETY

# បញ្ជីមាតិកា

អក្សរកាត់	៣
សារពីប្រធានក្រុមប្រឹក្សាភិបាល	៤
សារពីនាយកប្រតិបត្តិ	៥
អំពីអង្គការខាណា	៦
KSP20៖ ការបោះជំហានទៅមុខ	៨
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូល	៩
ចក្ខុវិស័យ	៩
បេសកកម្ម	៩
គុណតម្លៃស្នូល	៩
គោលដៅ	១០
គោលដៅទី ១ ៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ	១០
គោលដៅទី ២ ៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ	១២
គោលដៅទី ៣ ៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ	១៤
គោលដៅទី ៤ ៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ	១៦
ការប្តេជ្ញាចិត្តរបស់អង្គការខាណា	១៨
ឯកសារពិគ្រោះ	១៩

# បញ្ជីអក្សរកាត់

<b>ACM</b>	ការគ្រប់គ្រងករណីសកម្ម	<b>MTCT</b>	ការឆ្លងពីម្តាយទៅកូន
<b>ART</b>	ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍	<b>NAA</b>	អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
<b>B-IACM</b>	ការជម្រុញខ្លាំងក្លាការគ្រប់គ្រងករណីសកម្ម	<b>NCHADS</b>	មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ
<b>CBPCS</b>	ការបង្ការ ថែទាំ និងគាំទ្រនៅសហគមន៍	<b>OD</b>	ស្រុកប្រតិបត្តិ
<b>CDRR</b>	ការកាត់បន្ថយហានិភ័យនៃមហន្តរាយនៅក្នុងសហគមន៍	<b>PLHIV</b>	អ្នករស់នៅជាមួយមេរោគអេដស៍
<b>CMC</b>	អ្នកសម្របសម្រួលការគ្រប់គ្រងករណី	<b>PMTCT</b>	ការបង្ការការឆ្លងពីម្តាយទៅកូន
<b>CoE</b>	មណ្ឌលគំរូ	<b>PWID</b>	អ្នកចាក់គ្រឿងញៀន
<b>CoPCT</b>	ការបង្ការ ថែទាំ និងព្យាបាលបន្ត	<b>PWUD</b>	អ្នកប្រើប្រាស់គ្រឿងញៀន
<b>CSO</b>	មន្ត្រីគាំទ្រសហគមន៍	<b>SAHACOM</b>	កម្មវិធីប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍នៅសហគមន៍ប្រកបដោយនិរន្តរភាព
<b>CSV</b>	អ្នកស្ម័គ្រចិត្តគាំទ្រសហគមន៍	<b>SDG</b>	គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
<b>EW</b>	ស្ត្រីបម្រើការនៅសេវាកម្សាន្ត	<b>SHG</b>	ក្រុមជួយខ្លួនឯង
<b>FP</b>	ផែនការគ្រួសារ	<b>SOGI</b>	និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ
<b>GBV</b>	អំពើហិង្សាទាក់ទងនឹងយេនឌ័រ	<b>SOP</b>	ស្តង់ដារនីតិវិធីប្រតិបត្តិ
<b>HEF</b>	មូលនិធិសមធម៌ផ្នែកសុខភាព	<b>SRH</b>	សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
<b>HTC</b>	ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍	<b>SRHR</b>	សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
<b>IACM</b>	សមាហរណកម្មការគ្រប់គ្រងករណីសកម្ម	<b>STI</b>	ជំងឺកាមរោគ
<b>ICT</b>	បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង	<b>TA</b>	ជំនួយបច្ចេកទេស
<b>IP</b>	ដៃគូអនុវត្ត	<b>TasP</b>	ការព្យាបាលជាការបង្ការ
<b>KLLC</b>	មណ្ឌលសិក្សាមុខរបរអង្គការខាណា	<b>TB</b>	ជំងឺរបេង
<b>KP</b>	ក្រុមគោលដៅគន្លឹះ	<b>TG</b>	ក្រុមប្លែងភេទ
<b>KSP15</b>	ផែនការយុទ្ធសាស្ត្ររបស់អង្គការខាណា ២០១១-២០១៥	<b>TS Hub</b>	មណ្ឌលគាំទ្របច្ចេកទេស
<b>Boosted KSP15</b>	ផែនការយុទ្ធសាស្ត្រជម្រុញខ្លាំងក្លារបស់អង្គការខាណា ២០១៣-២០១៥	<b>USAID</b>	ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
<b>KTH</b>	មណ្ឌលបច្ចេកទេសអង្គការខាណា	<b>UHC</b>	ការទទួលសេវាសុខភាពសកល
<b>LGBTI</b>	ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា	<b>VSL</b>	ក្រុមសន្សំ និងផ្តល់កម្ចីកូមិ
<b>MCH</b>	សុខភាពមាតា និងទារក	<b>VCCT</b>	សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់
<b>MoH</b>	ក្រសួងសុខាភិបាល		
<b>M&amp;E</b>	ការតាមដាន និងវាយតម្លៃ		
<b>MSM</b>	ក្រុមបុរសស្រឡាញ់បុរស		

# សារពី ប្រធានក្រុម ប្រឹក្សាភិបាល



បន្ទាប់ពីទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២០ ឆ្នាំរួចមក ផែនការយុទ្ធសាស្ត្រ របស់អង្គការខាណា ២០១៦-២០២០ ដែលខ្ញុំមានសេចក្តីរីករាយបំផុតក្នុងការបង្ហាញជូននេះ នឹងគូសវាសផ្លូវធ្វើដំណើរគួរឱ្យចាប់អារម្មណ៍ជាបន្តទៀតក្នុងការពាំនាំមកនូវសុខភាពល្អសុខុមាលភាពឱកាស និងអនាគតល្អដល់សហគមន៍នៃប្រទេសកម្ពុជា ។

ក្រៅពីសិទ្ធិទទួលបានសេវាថែទាំមេរោគអេដស៍ និងសេវាថែទាំសុខភាពទូលំទូលាយដែលនៅតែបន្តពង្រីកកាន់តែធំ ការបង្កើតនិរន្តរភាពសហគមន៍ទៅនឹងបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សិទ្ធិពេញលេញក្នុងការទទួលបានឱកាសស្មើគ្នាផ្នែកសង្គម និងសេដ្ឋកិច្ច និងការកាត់បន្ថយវិសមភាព គឺជាចំណុចសំខាន់នៃផែនការយុទ្ធសាស្ត្រនេះ ។ ផែនការយុទ្ធសាស្ត្រនេះនឹងបន្តកសាង និងត្រួតត្រាយុវឌ្ឍន៍ដើម្បីទទួលយកបទពិសោធន៍ និងជំនាញរបស់អង្គការខាណាមកអនុវត្តរួមជាមួយនឹងយុទ្ធវិធីផ្តួចផ្តើមថ្មីៗ ។ នៅក្នុងបរិយាកាសដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ទស្សនៈរបស់អង្គការខាណាគឺ “ដឹកនាំ រួមចំណែក និងសម្របខ្លួន” អនុញ្ញាតឱ្យអង្គការយើង នៅបន្តជាអង្គការឈានមុខគេមួយដែលផ្តល់សេវាប្រកបដោយគុណភាព និងមានការទទួលស្គាល់ ដើម្បីសង្គ្រោះជីវិត

ពង្រីកទំហំតាមរយៈភាពជាដៃគូ ការច្នៃប្រឌិត និងការបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍ ។

ដោយសារការរីករាលដាលមេរោគអេដស៍មានការថយចុះ តាមរយៈការវិនិយោគ និងការទទួលបានជាបន្ត ព្រមទាំងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី និងការកាត់បន្ថយអត្រាស្លាប់កុំឱ្យមាននរណាម្នាក់រស់នៅដោយមិនទទួលបានការព្យាបាល វាជាពេលវេលាដែលត្រូវបង្កើនការគាំទ្រដល់សហគមន៍ងាយរងគ្រោះឱ្យបានកាន់តែច្រើន និងតម្រូវការ ផ្នែកសុខភាពផ្សេងទៀត សិទ្ធិទទួលបានការផ្តល់អំណាចផ្នែកសេដ្ឋកិច្ច សមភាពយេនឌ័រ សិទ្ធិ និងប្រព័ន្ធនិរន្តរភាពដើម្បីសម្របតាមការប្រែប្រួលអាកាសធាតុ ។ មូលនិធិ សហគមន៍ចំពោះមេរោគអេដស៍ និងការតាំងចិត្តដែលអង្គការខាណាបានដើរតួនាទីតាំងពីឆ្នាំ ១៩៩៦ មកបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ និងអាចធ្វើជាមូលដ្ឋានសម្រាប់ដឹកនាំការរីកចម្រើននៅក្នុងវិស័យទាំងនោះ ។

កម្មវិធីរបស់អង្គការខាណា ដែលរួមមានការផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកទេស រួមផ្សំជាមួយនឹងជំនាញបច្ចេកទេសសិក្សាស្រាវជ្រាវប្រតិបត្តិប្រកបដោយគុណភាពខ្ពស់ ដែលនឹងទទួលបានជោគជ័យ កាន់តែខ្លាំង សេវាគាំទ្របច្ចេកទេស និងគំរូភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសទាំងមូលធ្វើឱ្យអង្គការ

ខាណាក្លាយជាអង្គការមិនមែនរដ្ឋាភិបាលជាតិតែមួយគត់ ដែលមានតម្លៃខ្ពស់សម្រាប់ពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ។ ផែនការយុទ្ធសាស្ត្រនេះព្យាករណ៍នូវសកម្មភាព និងការវិនិយោគសំខាន់ៗ ដើម្បីទទួលបានបន្តិចម្តងៗនូវនិរន្តរភាពផ្ទាល់របស់អង្គការខាណាថាជាអង្គការមានប្រសិទ្ធភាពសម្រាប់ បណ្តាឆ្នាំខាងមុខ ។

ក្រុមប្រឹក្សាភិបាលគាំទ្រយ៉ាងពេញទំហំដល់ក្រុមការងារប្រកបដោយការប្តេជ្ញាចិត្ត និងពោរពេញទៅដោយឋានៈរបស់អង្គការខាណា និងដៃគូអនុវត្តទាំងអស់ ដែលធ្វើការងារដោយសហការគ្នាយ៉ាងជិតស្និទ្ធ និងយ៉ាងមានប្រសិទ្ធភាពជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀត ។ យើងសូមវាយតម្លៃខ្ពស់ដោយស្មោះចំពោះការបន្តជឿទុកចិត្តរបស់ម្ចាស់ជំនួយលើ ឧត្តមភាពបច្ចេកទេស និងការគ្រប់គ្រង របស់អង្គការខាណា ដើម្បីយកធនធានដែលមានទៅកែលម្អជីវភាពសម្រាប់សហគមន៍ក្រីក្រ ឬងាយរងគ្រោះ ព្រមទាំងសុខភាពសាធារណៈ សិទ្ធិមនុស្ស និងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

សមិទ្ធផលពីអតីតកាល ព្រមទាំងយុទ្ធវិធីផ្តួចផ្តើមថ្មីៗ និងភាពជាដៃគូប្រកបដោយការច្នៃប្រឌិត អង្គការខាណាបានបន្តនាំមុខគេនៅក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដើម្បីត្រួតត្រាយុវឌ្ឍន៍មានការវិវត្តទៅមុខនៅក្នុងតំបន់ផ្សេងទៀត សក្តានុពលដែលមានទំហំធំធេង ប៉ុន្តែទាមទារឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់ចំគោលដៅ និងកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ។ នេះគឺជាខ្លឹមសារនៃផែនការយុទ្ធសាស្ត្រថ្មីនេះ សូមខិតខំប្រែក្លាយចក្ខុវិស័យដ៏ច្បាស់លាស់នេះឱ្យក្លាយទៅជាការពិតសម្រាប់សហគមន៍កម្ពុជា ដែលត្រូវបានផ្តល់អំណាចឱ្យ រួមជាមួយនឹងសិទ្ធិទទួលបានដោយសមភាពនូវសេវាមេរោគអេដស៍សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឱកាសនានាក្នុងការអភិវឌ្ឍ ។

ដោយហេតុថា ការផ្តល់មូលនិធិ និងការរីករាលដាលមេរោគអេដស៍បន្តវិវត្តទៅមុខគោលដៅ និងយុទ្ធសាស្ត្ររបស់អង្គការខាណាចាំបាច់ត្រូវឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់សហគមន៍ដែលអង្គការត្រូវបម្រើសេវាជូន។ ស្ថានភាពប្រែប្រួលទូទៅចោទជាបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏អាចជាឱកាសល្អប្រសើរសម្រាប់ការកែលម្អវិសាលភាព និងគុណភាពនៃកម្មវិធីរបស់យើង ដោយកសាងភាពជាដៃគូជាមួយអ្នកផ្សេងៗទៀត និងពង្រឹងតួនាទីរបស់សហគមន៍ ដោយធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតរបស់សហគមន៍។

សមិទ្ធផល និងបទពិសោធន៍ដែលទទួលបាននៅក្នុងផែនការយុទ្ធសាស្ត្ររបស់អង្គការខាណា ២០១១-២០១៥ ត្រូវបានរក្សាឱ្យមានជាបន្ត និងប្រើប្រាស់ជាបទពិសោធន៍ ព្រោះអង្គការខាណាកំពុងឈានទៅដំណាក់កាលបន្ទាប់របស់ខ្លួន។ ដើម្បីសម្រេចចិត្តវិស័យរបស់ខ្លួនអង្គការខាណាត្រូវដោះស្រាយកត្តាសង្គមសុខភាព លើសពីអ្វីដែលយើងកំពុងធ្វើក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងឆ្លើយតបលើជំងឺផ្សេងៗទៀតដែលកំពុងកើតមានឡើង។

ផែនការយុទ្ធសាស្ត្ររបស់អង្គការខាណា ២០១៦-២០២០ ផ្អែកលើការសម្រេចបាននិងបញ្ហាប្រឈមនៅក្នុងការពិនិត្យមើលផែនការយុទ្ធសាស្ត្រជម្រុញខ្លាំងក្លា ២០១៥ យុទ្ធសាស្ត្រ និងកម្មវិធីជាអាទិភាព និងបរិយាកាសផ្តល់មូលនិធិ។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានពិគ្រោះ និងសម្របយ៉ាងត្រឹមត្រូវលើក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិ និងសកល រួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ២០១៤-២០១៨ ផែនការយុទ្ធសាស្ត្រជាតិដើម្បីមេរោគអេដស៍/ជំងឺអេដស៍ដំណាក់កាលទី ៤ គំនិតផ្តួចផ្តើមថ្មីរបស់កម្ពុជា ៣.០ និងផែនការយុទ្ធសាស្ត្ររបស់អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ២០១៣-២០២០។

យុទ្ធសាស្ត្រថ្មីរបស់យើងទទួលស្គាល់ការងារដែលសម្រេចបាន និងបង្ហាញការប្តេជ្ញាចិត្តជាបន្តទៀត ក្នុងការបង្ការការឆ្លងមេរោគអេដស៍ថ្មី និងស្វែងរកគំនិតផ្តួចផ្តើមថ្មីប្រកបដោយការច្នៃប្រឌិត និងយុទ្ធវិធីដែលមានប្រសិទ្ធភាពដើម្បីស្វែងរកករណីថ្មីជម្រុញឱ្យទទួលបានការព្យាបាល និងស្ថិតក្នុងការព្យាបាលបានត្រឹមត្រូវខ្លាំងខ្លួន។ យុទ្ធសាស្ត្រ



# សារពី នាយកប្រតិបត្តិ អង្គការខាណា

នេះក៏មានលក្ខណៈខុសប្លែកពីគេត្រង់ថា វាគឺជាឯកសារអន្តរកាល ដោយពិចារណាច្រើនទៅលើការងាររបស់យើងអំពីនិរន្តរភាព និងកង្វល់ផ្នែកសង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយរបស់សហគមន៍ដែលយើងផ្តល់សេវាជូន។

ជាមគ្គុទេសក៍ យុទ្ធសាស្ត្រថ្មីនេះនឹងគាំទ្រដល់ការបង្កើតឯកសារបន្ថែមទៀតដើម្បីបន្តការងារប្រចាំថ្ងៃរបស់យើង ធ្វើឱ្យយើងអាចបន្តផ្តោតលើការងារសំខាន់បំផុតលើការកែលម្អគុណនេយ្យភាពរបស់យើងចំពោះសហគមន៍ ដៃគូអនុវត្ត ម្ចាស់ជំនួយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ជាផ្នែកមួយនៃផែនការនេះ និងដោយសារតែមានការប្រែប្រួលមូលនិធិជំនួយ យើងនឹងបន្តស្វែងរកឱកាសក្នុងការកៀរគរមូលនិធិដែលកំពុងមាន និងផ្អែកផ្សេងៗទៀតក្នុងការបង្កើតគម្រោងវិស័យថ្មីបង្កើតភាពជាដៃគូថ្មី និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពដល់ការងារដែលយើងធ្វើ ដើម្បីឱ្យការឆ្លើយតបរបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន។ យើងនឹងគាំទ្រមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរបស់អង្គការខាណាឱ្យរីកចម្រើន ជាមជ្ឈមណ្ឌលដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ និងអាចទុកចិត្តបានសម្រាប់ការស្រាវជ្រាវផ្នែកលើកំណត់ត្រាវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលបច្ចេកទេសអង្គការខាណា ដើម្បីកែលម្អការផ្តល់ជំនួយបច្ចេកទេសតាមរយៈការប្រើប្រាស់ចំណេះដឹង និងជំនាញរបស់បុគ្គលិកខ្លួន។ យើងក៏នឹងសហការ និងគាំទ្រដល់ទីតាំងផ្តល់សេវាសុខភាពសាធារណៈផងដែរដើម្បីកែលម្អសិទ្ធិទទួលបានសេវាដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ។

ក្នុងពេលរៀបចំផែនការយុទ្ធសាស្ត្រនេះ

យើងបានពិគ្រោះជាមួយក្រុមប្រឹក្សាភិបាលរបស់យើង បុគ្គលិកអង្គការខាណា មន្ត្រីកម្មវិធីជាតិ ដៃគូអនុវត្ត ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងពេលពិភាក្សាយើងទទួលបាននូវការជម្រុញ លើកទឹកចិត្ត និងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់ផ្នែកទាំងអស់ និងផ្តល់នូវចក្ខុវិស័យវែងឆ្ងាយ នាំមកនូវការពិចារណាថ្មីដើម្បីកែលម្អកម្មវិធីសម្រាប់រយៈពេល ៥ ឆ្នាំបន្ទាប់។ ការពិគ្រោះយោបល់ទាំងនេះតម្រូវឱ្យយើងធ្វើការពិចារណាយ៉ាងល្អិតល្អន់ ព្រោះយើងរំពឹងចង់បញ្ចូលគំនិតផ្តួចផ្តើមថ្មីៗ និងពង្រីកឱកាស ដោយរក្សាការផ្តោតទៅលើការងារដែលអាចធ្វើឱ្យអង្គការខាណាកាន់តែមានការទទួលស្គាល់។ យើងមានមោទនភាព និងទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រអង្គការខាណាអស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ។

យើងសូមថ្លែងអំណរគុណចំពោះកម្មវិធីជាតិ ម្ចាស់ជំនួយ ដៃគូអនុវត្ត អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ដែលបន្តគាំទ្រអង្គការខាណា។ ក្រុមការងារអង្គការខាណាប្តេជ្ញាចិត្តបង្កើតយុទ្ធសាស្ត្រនេះឱ្យមានភាពរស់រវើក និងឆ្លើយតបតាមចក្ខុវិស័យបេសកកម្ម និងគុណតម្លៃរបស់យើង។ យើងមានការតាំងចិត្តខ្ពស់បើទោះជាមិនដឹងថាមានអ្វីដែលនឹងកើតមានឡើងក្នុងពេលខាងមុខក៏ដោយ យើងមានទំនុកចិត្តលើលទ្ធភាពរបស់ដៃគូរបស់យើង ថែមទាំងដឹងអំពីភាពចាំបាច់ក្នុងការរក្សាការងារដែលមានគុណភាពខ្ពស់។ យើងមានបុព្វសិទ្ធិក្នុងការកំណត់អាទិភាពផែនការ យុទ្ធសាស្ត្រ ដើម្បីសហគមន៍មានសុខភាពល្អ កាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុននៅក្នុងប្រទេសកម្ពុជា។

# អំពី

## អង្គការខាណា

នៅទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជា គឺជាប្រទេស នៅក្រោយសង្គ្រាមមួយដែល ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធត្រូវខិតខំ ធ្វើការស្តារ និងងើបចេញពីផលប៉ះពាល់ និងការជាសះស្បើយ ក្រោយពីរបបប្រល័យ ពូជសាសន៍ ហើយក៏មានអ្នកត្រូវធ្វើបន្ទាន់ ទម្រង់ស្របជាមួយនឹងអស្ថិរភាពនយោបាយ ។ ក្នុងបរិយាកាសនេះហើយដែល អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹង មេរោគជំងឺអេដស៍ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានមកប្រទេសកម្ពុជា ដោយមានគោលបំណង បង្កើតវិធានការ ឆ្លើយតបក្នុងសហគមន៍ពេញលេញមួយ ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ។

គម្រោងសាកល្បង របស់អង្គការសម្ព័ន្ធ ភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ( ខាណា ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដើម្បី ធ្វើសកម្មភាពក្រោម ជំនួយបច្ចេកទេសពី អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ។ ពីដំបូង គម្រោងមានបុគ្គលិកជាតិ ចំនួនបួននាក់ ដោយមានការគាំទ្រផ្នែក គ្រប់គ្រង និងហិរញ្ញវត្ថុពីអង្គការផេក ។ គម្រោងសាកល្បងបានចាប់ផ្តើមយ៉ាង ឆាប់រហ័ស ព្រមទាំងបានបណ្តុះបណ្តាល និងគាំទ្រដល់អង្គការក្នុងស្រុកចំនួនប្រាំបី ឱ្យអនុវត្តគម្រោងបង្ការ និងថែទាំមេរោគ អេដស៍ក្នុងសហគមន៍ ។

តាំងពីពេលចាប់ផ្តើម អង្គការខាណា ស្ថិតក្នុងតួនាទីរបស់ខ្លួន ជាអ្នកផ្តល់ការ គាំទ្រដល់បណ្តាញដៃគូអនុវត្ត តភ្ជាប់ពួកគេ ទៅក្នុងសហគមន៍ ដែលយើងផ្តល់សេវា ជូន ។ អង្គការខាណាក៏បានចាប់ផ្តើមធ្វើ ការងារកាន់តែជិតស្និទ្ធជាមួយកម្មវិធីជាតិ របស់រដ្ឋាភិបាល តាមរយៈកម្មវិធីថែទាំអ្នក ជំងឺអេដស៍នៅតាមសហគមន៍ និងនៅតាម ផ្ទះ ។ អង្គការខាណាបានបន្តធ្វើការរួមគ្នា ជាមួយស្ថាប័នរដ្ឋាភិបាល ជាស្ថានភាពភ្ជាប់ ជាមួយអង្គការ សង្គមស៊ីវិល ស្វែងរកការ គាំទ្រពាក់ព័ន្ធនឹងបញ្ហាសិទ្ធិរបស់ក្រុម គោលដៅ ដោយបន្ថែមការរួមចំណែកទៅ លើការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ ផែនការ អាទិភាពជាតិ និងបន្តគាំទ្រដល់កិច្ចសន្ទនា



គោលនយោបាយ ។ អង្គការខាណាទទួលបានជោគជ័យក្នុងការសម្របខ្លួន បង្កើតថ្មី ប្តេជ្ញាចិត្ត និង កសាងភាពជាដៃគូដ៏រឹងមាំ ។ កិច្ចការនេះត្រូវបានកែលម្អបន្ថែមទៀតដោយការអភិវឌ្ឍរចនាសម្ព័ន្ធ និងកម្មវិធី ការគាំទ្ររបស់អង្គការដេកូ និងបណ្តាញសហគមន៍ និងតាមរយៈការជឿទុកចិត្ត និងប្រកប ដោយវិជ្ជាជីវៈ ។ ដូច្នេះអង្គការខាណាបានក្លាយជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធំជាងគេបំផុត ដែលធ្វើការងារអេដស៍នៅក្នុងប្រទេសកម្ពុជា ។

ដោយសារការរីករាលដាលនៃមេរោគអេដស៍មានការផ្លាស់ប្តូរ ការឆ្លើយតបរបស់អង្គការខាណាក៏ បានផ្លាស់ប្តូរដែរ ការបង្ការ និងការថែទាំ ការបង្កើតបណ្តាញ ការព្យាបាល ការបង្ការ ការគាំទ្ររបស់ ប្រជាពលរដ្ឋគោលដៅ ការបង្កើតកម្មវិធីរួមបញ្ចូល ការកាត់បន្ថយគ្រោះថ្នាក់ សេដ្ឋកិច្ចគ្រួសារ ការសិក្សា ស្រាវជ្រាវ និងការបោះជំហានឆ្ពោះទៅមុខទៀតលើតម្រូវការផ្នែកសុខភាព និងការអភិវឌ្ឍកាន់តែ ទូលំទូលាយ ។ ផែនការយុទ្ធសាស្ត្ររបស់អង្គការខាណា (KSP15- 2011-2015) និងផែនការ យុទ្ធសាស្ត្រជម្រុញខ្លាំងក្លា (Boosted KSP15-2013-2015) បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះនៅ ក្នុងគោលដៅយុទ្ធសាស្ត្រទាំងបួន ៖

- ១) លើកម្ពស់កម្មវិធីមេរោគអេដស៍ដោយធ្វើសម្ភាហរណកម្មកម្មវិធីផ្សេងៗ
- ២) លើកកម្ពស់សុខភាពសហគមន៍ ពាក់ព័ន្ធនឹង សុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងកុមារ និងជំងឺរបេង
- ៣) គាំទ្រមុខរបរគ្រួសារឱ្យបានរឹងមាំស្ថិតស្ថេរ
- ៤) ពង្រឹងសមត្ថភាពគ្រប់គ្រង និង ឧត្តមភាពផ្នែកបច្ចេកទេសនៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅតាមសហគមន៍ និងការឆ្លើយតបនឹងបញ្ហាសុខភាព និងការអភិវឌ្ឍនានារបស់សហគមន៍

នៅក្នុងគោលដៅទី ១ និង គោលដៅទី២ មានការកើនឡើងនូវចំនួនក្រុមគោលដៅដែលទទួលបានការគាំទ្រ ក្នុងតំបន់គ្របដណ្តប់របស់អង្គការខាណា ការអនុវត្តការផ្តួចផ្តើមថ្មីផ្នែកបច្ចេកទេសជាច្រើន ក្រោមគម្រោង Flagship របស់ USAID និងមូលនិធិសកល និងការរីកសម្រួលយុទ្ធសាស្ត្រគោលនយោបាយកាត់បន្ថយគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាព។ លទ្ធផលគួរឱ្យកត់សម្គាល់ក៏ត្រូវបានសម្រេចផងដែរ ដើម្បីកែលម្អ ការបង្ការ ការថែទាំ និងការគាំទ្រដល់សហគមន៍ តាមរយៈមន្ត្រីគាំទ្រសហគមន៍ និងអ្នកស្ម័គ្រចិត្តគាំទ្រសហគមន៍ ដែលធ្វើការងារដើម្បីកំណត់ស្វែងរក កត់ត្រា និងនាំស្ត្រីដែលមានផ្ទៃពោះផ្អាកមេរោគអេដស៍ និងដៃគូដែលមានម្នាក់មានផ្ទុកមេរោគអេដស៍ទទួលបានសេវាបង្ការជាវិជ្ជមាន។ អង្គការខាណាបានពង្រឹងការភ្ជាប់បណ្តាញបញ្ជូនជាមួយនិងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ផែនការគ្រួសារ ជំងឺកាមរោគ ការធ្វើតេស្ត និងផ្តល់ប្រឹក្សាដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ការបង្ការការឆ្លងពីម្តាយទៅកូន និងជំងឺរបេង។ អង្គការខាណាបានគាំទ្រដល់កម្មវិធីបង្ការ ថែទាំ និងព្យាបាលបន្ត ដែលត្រូវបានជម្រុញ តាមរយៈការបង្កើតគំនិតផ្តួចផ្តើមថ្មីផ្នែកបច្ចេកទេស។

នៅក្នុងគោលដៅទី ៣ គម្រោងមុខរបរគ្រួសារបានបង្កើតក្រុមជួយខ្លួនឯង និងក្រុមគាំទ្រដើម្បីផ្តល់អំណាចដល់សហគមន៍ដែលរងគ្រោះដោយមេរោគអេដស៍ ប្រកបដោយនិរន្តរភាព។ បង្កើនភាពម្ចាស់ការក្នុងសហគមន៍ ក្រុមកម្ម និងសន្សំប្រាក់តាមកុម្មី (VSL) ត្រូវបានបង្កើតដោយមានស្ត្រីជាច្រើនបានចូលរួមជាសមាជិក។ អង្គការខាណាបានបង្កើតឱ្យមាននូវទីតាំងបន្ថែមទីពីរទៀត សម្រាប់ក្លាយជាមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ចគ្រួសារ នៅខេត្តកំពង់ស្ពឺបន្ថែមលើទីតាំងទីមួយនៅខេត្តកំពង់ឆ្នាំង។ មជ្ឈមណ្ឌលទាំងពីរនេះបានដើរតួនាទី ជាមជ្ឈមណ្ឌលគំរូ និងជាមណ្ឌលបង្ហាញ សម្រាប់ការផ្តល់ការបណ្តុះបណ្តាលអំពីមុខរបរសេដ្ឋកិច្ចគ្រួសារ និងការគ្រប់គ្រងធនធានព្រមទាំងជាក់ស្តែងបង្ហាញដល់ក្រុមគោលដៅដើម្បីទទួលបានជំនាញផ្សេងៗ។

នៅក្នុងគោលដៅទី ៤ កម្មវិធីបណ្តុះបណ្តាលត្រូវបានបង្កើតសម្រាប់ការផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ ដែលបានរាប់បញ្ចូលគំនិតផ្តួចផ្តើមថ្មីៗទៅក្នុងការធ្វើតេស្តឈាមដែលជាការធ្វើតេស្តរហ័សនៅក្នុងសហគមន៍តាមរយៈការដោះចុងម្រាមដៃរកមេរោគអេដស៍ និងស្នាយ ដែលគ្រប់គ្រង និងធ្វើដោយផ្ទាល់ដោយអ្នកផ្តល់ប្រឹក្សាជាអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ហើយនេះក៏ជាគំនិតផ្តួចផ្តើម និងជាកម្មវិធីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានធ្វើការចែករំលែកនូវប័ទ្មពិសោធន៍ និងចងក្រងជាឯកសារ កាន់តែច្រើន។ អង្គការខាណាបានគាំទ្រដល់ យុទ្ធវិធីគ្រប់គ្រងករណីសកម្ម ដែលបានរួមបញ្ចូលអ្នកសម្របសម្រួលអ្នកគ្រប់គ្រងករណី (CMC) និងជំនួយការស្រុកប្រតិបត្តិ រួមជាមួយនិងអ្នកផ្តល់ការគ្រប់គ្រងករណីសកម្ម (ACM) នៅក្នុងស្រុកប្រតិបត្តិទាំងអស់ដែលត្រូវបានគាំទ្រដោយគម្រោង Flagship ដោយផ្តោតលើករណីដែលទើបតែកើតឡើងថ្មី ជាពិសេសក្នុងចំណោមស្ត្រីមានផ្ទៃពោះ ក្នុងចំណោមទារកទើបកើតថ្មី ក្នុងចំណោមដៃគូដែលមានម្នាក់

ផ្អាកមេរោគអេដស៍ និងក្នុងចំណោមអ្នកជំងឺដែលមិនមកតាមដានជំងឺជាប់លាប់ និងមិនសូវគោរពតាមការណែនាំ និងអ្នកជំងឺដែលមានជំងឺរបេងផងអេដស៍ផង។ មជ្ឈមណ្ឌលគាំទ្របច្ចេកទេសប្រចាំតំបន់ និងក្រុមស្រាវជ្រាវបានយកចិត្តទុកដាក់ខ្លាំងទៅលើការធ្វើឱ្យកាន់តែមានប្រសិទ្ធភាពដល់ការធ្វើផែនការ ដោយផ្អែកលើកំសុត្រា និងដើម្បីពង្រឹងប្រព័ន្ធព័ត៌មានសុខភាព ហើយនៅឆ្នាំ២០១៥ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរបស់អង្គការខាណាត្រូវបានបង្កើតឡើង។

ខណៈពេលដែលអង្គការខាណាបានសម្រេចកិច្ចការដ៏ធំនៅក្នុងផែនការយុទ្ធសាស្ត្រ ២០១១ ដល់២០១៥ ឬ KSP15 តាមរយៈការបន្តផ្តល់សេវាបង្ការ ថែទាំ និងគាំទ្រក្នុងវិសាលភាពគួរឱ្យកត់សម្គាល់ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខ ដោយដឹកនាំនូវការបង្កើតឱ្យមាននូវគំនិត និងយុទ្ធវិធីថ្មីៗ និងកាន់តែមានប្រសិទ្ធភាពសម្រាប់កម្មវិធីបង្ការមេរោគអេដស៍ និងគំនិតផ្តួចផ្តើមសហគមន៍ នៅក្នុងផ្នែកផ្សេងៗទៀតដូចជា ការធ្វើតេស្តរហ័សរកមេរោគអេដស៍ និងគំនិតផ្តួចផ្តើមផ្សេងទៀតពាក់ព័ន្ធនឹងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ ការថយចុះនៃការផ្តល់មូលនិធិខាងក្រៅសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍នៅថ្នាក់ជាតិចាប់ពីឆ្នាំ២០១៤ ដែលមានន័យថា សេវាចាំបាច់នានា ត្រូវបានផ្តល់អាទិភាពហើយចំណាយទាំងឡាយលើការគ្រប់គ្រងត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ ជាលទ្ធផលយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបោះជំហានទៅមុខឱ្យកាន់តែល្អ និងបង្កើតនូវយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបំផុត នៅពេលអង្គការខាណាបោះជំហានទៅមុខក្នុងប្រាំឆ្នាំបន្ទាប់។

# ផែនការយុទ្ធសាស្ត្រ២០១៦-២០២០ (KSP20)៖ ការបោះជំហានទៅមុខ

ដោយសារ ការឆ្លងមេរោគអេដស៍មានចំនួន តិច និងវិសាលភាពព្យាបាលខ្ពស់ អង្គការខាណា នឹងផ្តោតសំខាន់ទៅលើការធានាថា មិនមាននរណា ម្នាក់ត្រូវបានបោះបង់ចោល ហើយបំពេញបន្ថែម ចន្លោះប្រហោងនៃសិទ្ធិទទួលបានសេវា។ ការបង្ការ ការស្វែងរក ការព្យាបាល និងការព្យាបាលត្រឹមត្រូវ និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈ ដែលបទពិសោធន៍ពីការងារអេដស៍ និងជាពិសេស ការចូលរួមរបស់សហគមន៍ នឹងត្រូវបានប្រើប្រាស់ ក្នុងផ្នែកផ្សេងៗទៀតពាក់ព័ន្ធនឹងសុខភាព និងការ អភិវឌ្ឍ។

បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងបណ្តាញទំនាក់ទំនងសង្គម នឹងដើរតួនាទីមួយ កាន់តែសំខាន់នៅក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងសេដ្ឋកិច្ចគ្រួសារ និងក្នុងបញ្ហាផ្សេងៗទាក់ទង ទៅនឹងសិទ្ធិ។ ដោយសារអង្គការខាណាកសាង សមត្ថភាពរបស់អង្គការសង្គមស៊ីវិល អង្គការខាណា ក៏នឹងត្រូវពង្រឹងចំណេះដឹងបុគ្គលិកខ្លួនឯងផងដែរ ដើម្បីស្វែងរកការគាំទ្រ ការអប់រំ ការសន្ទនា និងការអភិវឌ្ឍគោលនយោបាយឱ្យកាន់តែមាន ប្រសិទ្ធភាព។ ក្រៅពីការផ្តល់ការគាំទ្រដល់អ្នករស់នៅ ជាមួយនឹងមេរោគអេដស៍ អង្គការខាណានឹង ស្វែងរកឱកាសផ្សេងៗទៀត សម្រាប់ផ្តល់ការគាំទ្រ ដល់ក្រុមងាយរងគ្រោះផ្សេងទៀត។ អង្គការខាណា ក៏នឹងផ្តោតទៅលើគំនិតផ្តួចផ្តើមប្រកបដោយ និរន្តរភាព ដែលនឹងគាំទ្រឱ្យមានភាពឯករាជ្យ និងផ្តល់អំណាចដល់បុគ្គលម្នាក់ៗ សហគមន៍ និងទៅលើអង្គការ។

នៅក្នុងចំណុចទាំងអស់នេះ អង្គការខាណា ទទួលស្គាល់ថា ខ្លួនអាចអភិវឌ្ឍមកដល់ចំណុចនេះ គឺដោយសារការគាំទ្ររបស់ម្ចាស់ជំនួយ សប្បុរស ជនខាងក្រៅ និងសមត្ថភាពរបស់ខ្លួនផ្ទាល់ក្នុង ការអនុវត្ត និងគ្រប់គ្រងគម្រោងធំៗទទួលបាន ជោគជ័យ។ ដោយសារអង្គការខាណាបោះជំហាន ទៅមុខ អង្គការត្រូវពិចារណាអំពីបរិបទរីកចម្រើន



នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងការបោះជំហានជាបណ្តើរៗទៅកាន់ ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលទីនោះការធ្លាក់ចុះនៃជំនួយដល់ការ អភិវឌ្ឍផ្លូវការ (ODA) នឹងកើតឡើងដោយសារការមានមូលនិធិពីខាងក្រៅតិចតួច យ៉ាងហោចណាស់នៅក្នុងវិស័យមួយចំនួន រួមទាំងការគាំទ្រមូលនិធិឆ្លើយតបចំពោះ មេរោគអេដស៍ និងជំងឺអេដស៍ផងដែរ។

ទោះបីជាអង្គការខាណាមានស្ថានភាពល្អប្រសើរ និងបន្តប្រមូល និងកៀរគរធនធានរបស់ ម្ចាស់ជំនួយពីខាងក្រៅក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងត្រូវធ្វើឡើង ដើម្បីបន្ត កសាងនិរន្តរភាពរបស់អង្គការជាពិសេស តាមរយៈការបង្កើតនូវគំនិតថ្មី និងឈរលើការ ឆ្លើយតបទៅនឹងតម្រូវការគ្រប់ជ្រុងជ្រោយរបស់ក្រុមអ្នកទទួលបានផល ព្រមទាំងបង្កើតឱ្យមាន គម្រោងកម្មវិធី និងឱកាសផ្សេងៗទៀត។ ការពិចារណារបស់អង្គការខាណាអំពីកត្តាសង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងការសិក្សាស្រាវជ្រាវប្រតិបត្តិនឹងបន្តផ្តល់នូវព័ត៌មានជា យុទ្ធសាស្ត្រអំពីរបៀបដែលអង្គការធ្វើការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុតចំពោះតម្រូវការ និងរួមចំណែកកែលម្អសុខភាព និងសុខុមាលភាពរបស់បុគ្គលម្នាក់ៗ និងសហគមន៍។ ដោយ អនុវត្តតាមយុទ្ធវិធីនេះ អង្គការខាណាក៏អាចសម្របតាមការប្រែប្រួលនៃបរិបទ គាំទ្រ និងរួម ចំណែកលើផែនការថ្នាក់ជាតិ ផ្តោតទៅលើអាទិភាពក្នុងតំបន់ និងអន្តរជាតិ និងពន្លឿនការរីក ចម្រើនឈានទៅកេរកាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។



# ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូល

ដោយចង់ចាំក្នុងចិត្តនូវជំនឿស្នូលរបស់អង្គការ អង្គការខាណាបានធ្វើការកែសម្រួលចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងអំពីការរួមចំណែករបស់អង្គការក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ និងដើម្បីសម្របខ្លួនទៅតាមពេលវេលាបច្ចុប្បន្នដែលកើតឡើងនៅក្នុងបរិបទនៃប្រទេសកម្ពុជា និងដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឯង នៅក្នុងការរួមចំណែកលើការពង្រីកតួនាទីកាន់តែទូលំទូលាយទៅក្នុងវិស័យ សុខាភិបាល និងវិស័យអភិវឌ្ឍន៍ ។

## ចក្ខុវិស័យ

អង្គការខាណាប្រាថ្នា ប្រទេសកម្ពុជាមួយដែលផ្តល់ការគាំទ្រដល់ភាពជាម្ចាស់ និងភាពអង់អាចដល់សហគមន៍ដែលប្រជាពលរដ្ឋទាំងអស់ទទួលបាន ដោយសមធម៌ នូវសេវាសុខភាព សេវាពាក់ព័ន្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានគុណភាព និងឱកាសអភិវឌ្ឍន៍នានាប្រកបដោយនិរន្តរភាព ។

## បេសកកម្ម

អង្គការខាណានឹងបន្តតួនាទីជាអ្នកនាំមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងពេលជាមួយនឹងការឆ្លើយតប និងការរួមចំណែកក្នុងតម្រូវការទូលំទូលាយផ្នែកសុខភាព និងផ្នែកអភិវឌ្ឍន៍ ។

## គុណតម្លៃស្នូល

- **ប្រសិទ្ធភាព និងប្រសិទ្ធផល** ៖ អង្គការខាណាប្រឹងប្រែងជាវិជ្ជមានដើម្បីធ្វើឱ្យកម្មវិធីអនុវត្តចំណាយកាន់តែតិច តែទទួលបានប្រសិទ្ធផលខ្ពស់ ដោយឈរលើវិជ្ជាជីវៈការទទួលខុសត្រូវ និងមាននិរន្តរភាព ។
- **ការរៀនសូត្រ និងការចែករំលែក** ៖ អង្គការខាណាផ្តល់ និងប្រើប្រាស់ការស្រាវជ្រាវផ្នែកលើកិច្ចការ គំនិតផ្តួចផ្តើមថ្មី និងការសាកល្បងគំនិតថ្មី និងបញ្ចូលចំណេះដឹង និងការអនុវត្តទៅក្នុងការងារទាំងអស់របស់យើង ។ លទ្ធផលរកឃើញ និងការស្រាវជ្រាវរបស់អង្គការខាណាត្រូវបានប្រើប្រាស់ និងផ្សព្វផ្សាយដើម្បីកសាងចំណេះដឹងរបស់អ្នកពាក់ព័ន្ធទាំងអស់ ។
- **អភិបាលកិច្ចល្អ** ៖ អង្គការខាណាមានវត្តមានដើម្បីផលប្រយោជន៍សហគមន៍ដែលខ្លួនផ្តល់សេវា ដោយហេតុនេះរាល់ការទំនាក់ទំនង និងការប្រតិបត្តិការងាររបស់យើង គឺធ្វើដោយមានតម្លាភាព និងប្រកបដោយគណនេយ្យភាព ។  
អង្គការខាណាជួយកសាងសមត្ថភាពរបស់សហគមន៍ និងអង្គការផ្សេងទៀត ដើម្បីបង្កើតទម្លាប់នូវការអនុវត្តទាំងនេះ ។
- **ការសហការ និងភាពជាដៃគូ** ៖ អង្គការខាណាជឿថា បញ្ហា និងរឿងសំខាន់ៗដែលត្រូវធ្វើការដោះស្រាយគឺ ទទួលបានពីការចូលរួមមតិយោបល់របស់ស្ថាប័នពាក់ព័ន្ធច្រើន ដែលមានបទពិសោធន៍ ហើយអង្គការខាណាបានទទួលនូវផលប្រយោជន៍ទាំងនេះ ដោយសារការទំនាក់ទំនងដែលបង្កើតឡើងជាមួយសហគមន៍ អង្គការនានា និងស្ថាប័នរដ្ឋាភិបាល ។
- **សមធម៌យេនឌ័រ** ៖ អង្គការខាណាលើកកម្ពស់ឱ្យមានសិទ្ធិទទួលបានប្រកបដោយសមធម៌នូវសេវា រួមទាំងការចូលរួម និងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត ។ ក្រុមការងារអង្គការខាណា ធ្វើការងារដើម្បីកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងសង្គម និងដើម្បីបញ្ចប់អំពើហិង្សា និងវិសមភាពអំណាចនៅក្នុងរាល់ការទំនាក់ទំនងផ្សេងៗ ។
- **ភាពផ្សេងៗគ្នា** ៖ អង្គការខាណាគាំទ្រសិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ ក្រុមប្លែងភេទ និងក្រុមអន្តរភេទ (LGBTI) និងក្រុមងាយរងគ្រោះផ្សេងទៀត ដើម្បីបង្កើតការយល់ដឹង និងការគោរពភាពផ្សេងៗគ្នាឱ្យកាន់តែរឹងមាំ ។ អង្គការខាណាក៏នឹងបន្តខិតខំធ្វើឱ្យមានឥទ្ធិពលលើគោលនយោបាយដែលជម្រុញ និងបង្កើតឡើងសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា ។

# គោលដៅ



រួមចំណែកលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ពង្រឹងប្រព័ន្ធសុខាភិបាល និងការសម្រេចបានការទទួលសេវាសុខភាពជាសាកល (UHC) ។



កសាងសមត្ថភាពឆ្លើយតបរបស់សហគមន៍តាមរយៈការអភិវឌ្ឍប្រព័ន្ធស្ថាប័ន និងប្រព័ន្ធសហគមន៍ដែលមាននិរន្តរភាព



ពង្រឹងសមត្ថភាពស្ថាប័ននិងសមត្ថភាពបច្ចេកទេសអង្គការខាណា និងអង្គការសង្គមស៊ីវិល



លើកកម្ពស់ភាពផ្សេងៗគ្នាសិទ្ធិ និងសមភាពយេនឌ័រ

## គោលដៅទី ១៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ

រួមចំណែកលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ពង្រឹងប្រព័ន្ធសុខាភិបាល និងការសម្រេចបានការទទួលសេវាសុខភាពជាសាកល (UHC) ។

### គោលបំណង និងយុទ្ធសាស្ត្រ ៖

#### ១. បង្ការការឆ្លង និងចម្លងមេរោគអេដស៍ថ្មី ។

- ក. បង្កើនការអនុវត្តការព្យាបាលជាការបង្ការ (TasP) ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ (PLHIV) ជាពិសេស ដៃគូដែលមានម្នាក់ផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ។
- ខ. ធានាឱ្យមានយន្តការប្រកបដោយប្រសិទ្ធភាព ក្នុងការលុបបំបាត់ការឆ្លងពីម្តាយទៅកូន (MTCT) ដើម្បីឈានទៅដល់ជំនាន់មួយដែលគ្មានជំងឺអេដស៍ (ដូចជាជម្រើស B+) ។
- គ. បង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) រួមទាំងការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម សម្រាប់ក្រុមគោលដៅ ដែលប្រឈមមុខខ្ពស់ (KP) ក្នុងការឆ្លងមេរោគអេដស៍ ។

#### ២. កែលម្អការស្វែងរកករណីថ្មី ការព្យាបាល និងការប្រកាន់ខ្ជាប់ការព្យាបាល

- ក. កំណត់ក្រុមគោលដៅដែលប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ និងខិតទៅជិតពួកគេតាមរយៈយុទ្ធវិធីថ្មីៗ ។
- ខ. គាំទ្រការពង្រីកយុទ្ធវិធីជម្រុញខ្លាំងក្លាការគ្រប់គ្រងករណីសកម្មដែលមានលក្ខណៈរួមបញ្ចូលគ្នា (B-IACM) ។
- គ. គាំទ្រគុណភាពសេវានៅតាមកន្លែងផ្តល់សេវាថែទាំ ។

#### ៣. បង្កើនការប្រើប្រាស់សេវាសុខភាព

- ក. ធានាធ្វើឱ្យវេទិកាផ្តល់យោបល់មានដំណើរការល្អសម្រាប់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា ។
- ខ. ជម្រុញ និងលើកកម្ពស់នូវការប្រើប្រាស់សេវានៅតាមសហគមន៍ (តាមរយៈការធានាអំពីគុណភាពសេវា និងការកែលម្អផ្សេងៗទៀត) ។
- គ. ពង្រឹងព័ត៌មានសុខភាពផ្នែកលើកំសុតាង ដើម្បីរួមចំណែកធ្វើឱ្យមានប្រព័ន្ធមួយដែល មានភាពស៊ីសង្វាក់ និងស្របគ្នា មានលក្ខណៈប្រសើរជាងមុន ។

#### ៤. ធ្វើឱ្យប្រសើរ និងធ្វើការកែលម្អការទទួលបានការថែទាំសុខភាពប្រកបដោយសមធម៌

- ក. លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកជំងឺនិងអ្នកផ្តល់សេវាចំពោះការថែទាំសុខភាព និងជាមួយយន្តការការពារសង្គម (ដូចជា ប័ណ្ណជនក្រីក្រ និងមូលនិធិសមធម៌សុខភាព (HEF) នៅក្រោមគំរូនៃគម្រោង អប់រំបង្ការ ថែទាំ និងគាំទ្រនៅតាមសហគមន៍ (CBPCS) ។
- ខ. បង្កើននិងជម្រុញនូវការប្រើប្រាស់រចនាសម្ព័ន្ធសុខាភិបាល និងមិនមែនសុខាភិបាលដែលមាននៅតាមសហគមន៍ ដែលមានស្រាប់ដើម្បីបង្កើនការទទួលបានការថែទាំសុខភាពសម្រាប់ទាំងអស់គ្នា ។
- គ. ប្រមូលផ្តុំកម្លាំង និងធ្វើការងារជាមួយដៃគូ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើននូវគំនិតផ្តួចផ្តើមថ្មីៗដែលពាក់ព័ន្ធនឹងការផ្តល់ការថែទាំសុខភាព និងយន្តការគាំពារសុខភាពសង្គមដែលមានតម្លៃសមរម្យ និងទទួលយកបាន ។

### ផ្នែកនៃការរួមចំណែក

អង្គការខាណានឹងពង្រីកទំហំការងារ និងស្នូលដៃកាលពីមុន និងបន្តគាំទ្រគម្រោងផ្តួចផ្តើម កម្ពុជា៣.០ ដែលជាការឆ្លើយតបជាអាទិភាពមួយដែលឆ្ពោះទៅរក ការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ព្រមទាំងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៥។ ក្រុមការងាររបស់អង្គការខាណា នឹងផ្តល់កញ្ចប់សេវាកម្មមួយ ដែលមានលក្ខណៈ និងស្របទៅតាមគោលនយោបាយជាតិ នានា ជាពិសេសយុទ្ធសាស្ត្រដ៏ជ្រួញខ្លាំងក្លានៃការគ្រប់គ្រងករណីសកម្មដែលរួមបញ្ចូលគ្នា (B-IACM) ។ ការបង្កើតថ្មីផ្នែកបច្ចេកវិទ្យានឹងត្រូវបានប្រើប្រាស់ រួមជាមួយនឹងយុទ្ធវិធីបង្កើតថ្មីផ្សេងទៀតមានជាអាទិ៍ ការតាមដានកម្រិតប្រឈម ការវាយតម្លៃកម្រិតប្រឈមនឹងការឆ្លងមេរោគអេដស៍ ការចងក្រងព័ត៌មាននៃករណីអ្នករស់នៅជាមួយមេរោគអេដស៍ការប្រើបណ្តាញមិត្តដើម្បីស្វែងរកមិត្ត និងសកម្មភាពផ្សេងទៀតដែលត្រូវបានផ្តួចផ្តើមដោយគម្រោងផ្នែកស៊ីបដែលមានការគាំទ្រមូលនិធិពី USAID ។ ការបង្កើតនិងយុទ្ធវិធីថ្មីទាំងនេះនឹងត្រូវបានប្រើប្រាស់និងធ្វើការកែលម្អបន្ថែមទៀតដើម្បីស្វែងរកករណីមេរោគអេដស៍ថ្មី ពង្រីកវិសាលភាពការផ្តល់សេវានៅតាមសហគមន៍សម្រាប់ការបង្ការ និងការធ្វើតេស្តឈាម ការបង្កើនការព្យាបាល និងថែទាំ និងរក្សាបុគ្គលម្នាក់ៗក្នុងប្រព័ន្ធព្យាបាលដើម្បីកាត់បន្ថយកំហាប់មេរោគក្នុងឈាមឱ្យនៅកម្រិតទាប។ គំរូសកម្មភាពដែលត្រូវបានសាកល្បងបានជោគជ័យនឹងដាក់

ឱ្យអនុវត្តនៅតាមតំបន់ផ្សេងទៀតតាមរយៈមូលនិធិសាកល។

ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល អង្គការខាណានឹងបន្តដើរតួនាទីគាំទ្រ តាមរយៈ ជំនួយបច្ចេកទេស និងបង្កើតបន្ថែមទៀតនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគុណភាពសេវា ដើម្បីបង្កើនចំនួនអ្នកជំងឺ និងកម្រិតនៃការពេញចិត្តសម្រាប់អ្នកដែលប្រើសេវាសុខភាព។ ដើម្បីបំពេញការងារនេះ អង្គការខាណានឹងបង្កើតកម្មវិធីដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងទំនួលខុសត្រូវសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវានៅតាមគ្រឹះស្ថានផ្តល់សេវាថែទាំសុខភាព និងកំណត់ទីតាំងអ្នកដែលរស់នៅជាមួយមេរោគអេដស៍ដែលមានតម្រូវការខ្លាំងបំផុត និងអ្នកដែលមានស្ថានភាពជំងឺហ្នឹងហ្នួត និងជម្រុញឱ្យទទួលបានប័ណ្ណជនក្រីក្រ ជាមួយនឹងការបន្តគាំទ្របន្ថែមទៀតដល់ ការកំណត់ស្វែងរកគ្រួសារក្រីក្រដែលមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសេវាសង្គមផ្សេងទៀត ដើម្បីឱ្យពួកគេទទួលបានសេវាសុខភាពសាធារណៈបានល្អប្រសើរជាងមុន។ ដោយមានការកាត់បន្ថយមូលនិធិកម្មវិធីមេរោគអេដស៍ជាបន្តបន្ទាប់ អង្គការខាណានឹងស្វែងរកវិធីសាស្ត្ររួមបញ្ចូលមូលនិធិសមធម៌សុខភាព (បច្ចុប្បន្នមិនត្រូវបានផ្តល់មូលនិធិគាំទ្រដល់កម្រិតមួយដែលឆ្លើយតបទៅនឹងតម្រូវការនៃការថែទាំជាអចិន្ត្រៃយ៍ របស់អ្នករស់នៅជាមួយមេរោគអេដស៍) ជាមួយប្រព័ន្ធកម្មវិធីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ដែលមានលក្ខណៈស្របគ្នា ទៅក្នុងគំរូនៃគម្រោងកម្មវិធី CBPCS<sup>2</sup> ។

1. ការបង្កើតថ្មីផ្នែកបច្ចេកទេសបច្ចុប្បន្នមាន៖ ឧបករណ៍វាយតម្លៃលើកម្រិតប្រឈមនឹងការឆ្លងមេរោគអេដស៍ដោយប្រើប្រាស់ប្លែតក្នុងកញ្ចប់កម្មវិធី SMARTgirl, MStyle និងSrey Sros mHealth (រួមមាន MyCommunity ដែលជាបណ្តុំវិបសាយ និងទំព័រទំនាក់ទំនងសង្គម ដែលផ្តល់ព័ត៌មានអំពីទីតាំងសេវាមានលើផែនទីអេឡិចត្រូនិក លិខិតបញ្ជូនដែលអាចទាញយកបានតាមប្រព័ន្ធអេឡិចត្រូនិក ដំណឹង និងព័ត៌មានអំពីមេរោគអេដស៍ និងការវាយតម្លៃបុគ្គលដោយផ្ទាល់អំពីកម្រិតប្រឈមនឹងការឆ្លងមេរោគអេដស៍) និងVoice4U (ប្រព័ន្ធឆ្លងឆ្លើយជាសំឡេងដែលផ្តល់ជូនអ្នកហៅទូរស័ព្ទការប្រឹក្សាយោបល់ផ្ទាល់ ព័ត៌មានអំពីមេរោគអេដស៍ និងសុខភាពតាមតម្រូវការ ព្រមទាំងការរៀនអំពីការលេបថ្នាំ និងការណាត់ជួប)។
2. ចាប់ពីឆ្នាំ២០១៨ ការគ្រប់គ្រង និងការផ្តល់សេវា CBPCS ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធថែទាំសុខភាពបឋមក្នុងមូលដ្ឋានដែលមានស្រាប់៖ មណ្ឌលសុខភាព គណៈកម្មាធិការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពកុមារ។ ជាផ្នែកមួយនៃដំណើរការសម្របសម្រួលនេះ អង្គការខាណានឹងផ្តួចផ្តើមកិច្ចការជាមួយក្រសួងសុខាភិបាលស្តីពីសន្តិសុខ និងដំណើរការនៃការធ្វើសម្របសម្រួលកម្ម CBPCS ទៅក្នុងរចនាសម្ព័ន្ធថែទាំសុខភាពបឋមក្នុងមូលដ្ឋាន។



### សូចនាករដែលត្រូវបានជ្រើសរើស៖

- % នៃស្ត្រី បម្រើការនៅតាមសេវាកម្សាន្ត (EW) រាយការណ៍អំពីការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ និងជាប់លាប់ជាមួយភ្ញៀវក្នុងរយៈពេល ៣ ខែកន្លងទៅ
- % នៃក្រុមបុរសស្រឡាញ់បុរស (MSM) និងក្រុមប្លែងភេទ (TG) រាយការណ៍អំពីការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ និងជាប់លាប់ជាមួយដៃគូជាបុរសក្នុងរយៈពេល ៣ កន្លងទៅ
- % អ្នករស់នៅជាមួយមេរោគអេដស៍ ពេញវ័យបន្តស្ថិតក្នុងសេវាថែទាំ និងព្យាបាលក្រោយពេលទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) បាន១២ ខែ
- អ្នករស់នៅជាមួយមេរោគអេដស៍ ដែលកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយមានកំហាប់វីរុស < ១០០០ copies / ml ក្នុងរយៈពេល ១២ ខែកន្លងទៅ
- អ្នកទទួលបានផលប្រយោជន៍ដោយឥតគិតថ្លៃ ដែលត្រូវបានវិនិច្ឆ័យ និងនៅក្រោមកម្មវិធីរបស់អង្គការខាណា បានទទួលប័ណ្ណបញ្ជាក់ជាជនក្រីក្រ

## គោលដៅទី ២ ៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ

កសាងសមត្ថភាពឆ្លើយតបរបស់សហគមន៍ តាមរយៈការអភិវឌ្ឍប្រព័ន្ធស្ថាប័ន និងប្រព័ន្ធសហគមន៍ដែលមាននិរន្តរភាព

### គោលបំណង និងយុទ្ធសាស្ត្រ

#### ១. បង្កើនលទ្ធភាពទទួលបានចំណូល និងធនធានហិរញ្ញវត្ថុផ្សេងទៀត

- ក. ផ្តល់ជំនាញដាំដុះ ចិញ្ចឹមសត្វ និងគ្រប់គ្រងហិរញ្ញវត្ថុដល់សហគមន៍ ។
- ខ. ជម្រុញបង្កើនតិរិយាបថសន្សំប្រាក់តាមរយៈគំរូសន្សំប្រាក់ VSL ។
- គ. ផ្តល់ការគាំទ្រឱ្យមានទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងគាំទ្រជម្រើសផ្សេងទៀត ។
- ឃ. ប្រើប្រាស់ជំនាញអង្គការខាណាជាមួយគំនិត និងគំរូកម្មវិធីថ្មីៗ ដើម្បីគាំទ្រការទទួលបានធនធានហិរញ្ញវត្ថុ ។

#### ២. បង្កើនឱកាសការងារសម្រាប់សមាជិកសហគមន៍

- ក. គាំទ្រឱ្យទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្កើនលទ្ធភាពទទួលបានការងារ ។
- ខ. ជម្រុញការជួយស្វែងរកការងារដោយសហការជាមួយនិយោជក និងទីភ្នាក់ងារការងារដែលមានសក្តានុពល ។
- គ. ផ្តល់ប្រឹក្សាយោបល់ផ្នែកមុខរបរ និងជំនាញស្វែងរកការងារ ។

#### ៣. បង្កើនលទ្ធភាពសម្របខ្លួនតាមការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដល់សហគមន៍ដែលរងផលប៉ះពាល់

- ក. បង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការសម្របខ្លួន តាមរយៈការបញ្ចៀបក្នុងកម្មវិធីរបស់អង្គការខាណា ។
- ខ. ផ្តល់ការកសាងជំនាញអំពីការសម្របខ្លួន តាមការប្រែប្រួលអាកាសធាតុដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។
- គ. អនុវត្តកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ (CDRR)<sup>១</sup> នៅក្នុងតំបន់ការងាររបស់អង្គការ ខាណាដែលមានហានិភ័យគ្រោះមហន្តរាយ ។
- ឃ. ជម្រុញការផ្សារភ្ជាប់ និងភាពជាដៃគូរបស់អង្គការខាណាជាមួយដៃគូ និងផ្នែកពាក់ព័ន្ធសំខាន់ៗ ដែលមានស្រាប់ នៅក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ។

#### ៤. ជម្រុញការទទួលបានសេវាមានគុណភាពល្អ និងមានតម្លៃសមស្រប តាមរយៈការផ្តល់សេវាសុខភាពសហគមន៍ដែលត្រូវបានគាំទ្រដោយអង្គការខាណា

- ក. ធ្វើជាកំរិតជួយជម្រុញ និងសម្របសម្រួលគុណភាព តាមរយៈគំនិតផ្តួចផ្តើមសេវាសុខភាពសហគមន៍ (ប្រកបដោយវិជ្ជាជីវៈមានក្រមសីលធម៌ និងសេវាកម្មល្អ) ។
- ខ. គាំទ្រការផ្សារភ្ជាប់ និងការបញ្ជូនប្រកបដោយការទទួលខុសត្រូវទៅកាន់សេវាសុខភាពដទៃផ្សេងទៀត ។

### ផ្នែកនៃការរួមចំណែក


ក្នុងអំឡុងពេលប្រតិបត្តិផែនការយុទ្ធសាស្ត្រ KSP15 តាមរយៈការគាំទ្រផ្នែកមូលនិធិពីគណៈកម្មការអឺរ៉ុប មូលនិធិសកល គម្រោង USAID-Flagship និងគម្រោង USAID-SAHACOM អង្គការខាណាបានពង្រឹងសហគមន៍ ដែលរងការប៉ះពាល់ដោយមេរោគអេដស៍ទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែរឹងមាំក្នុងការឆ្លើយតបមេរោគអេដស៍សុខភាព សេដ្ឋកិច្ចគ្រួសារ និងស្វែងរកការគាំទ្រ ទោះបីជាកម្មវិធីសេដ្ឋកិច្ចគ្រួសារបានបញ្ចប់ត្រឹមចុងឆ្នាំ២០១៥ អង្គការខាណាបានទាញយកបទពិសោធន៍ពីភាពជោគជ័យ និងចំណេះដឹងដែលទទួលបានដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត និងស្វែងរកយុទ្ធវិធីប្រកបដោយនិរន្តរភាពផ្សេងទៀតក្នុងការផ្តល់ការគាំទ្រ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតដែលមានតម្រូវការផ្នែកសុខភាព និងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរ ។ ក្រុមការងារអង្គការខាណាបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍយុទ្ធវិធីតាមបែបចូលរួមថ្មីៗ ដែលនឹងផ្តល់ដល់បុគ្គល និងក្រុមសហគមន៍ដែលមានភាពឯករាជ្យផ្នែក ហិរញ្ញវត្ថុ មានចំណេះដឹង ទទួលបានការបណ្តុះបណ្តាល និងទទួលបានអំណាចបន្ថែមទៀត ។ អង្គការខាណានឹងបន្ថែមគំនិតផ្តួចផ្តើមដើម្បីជួយបង្កើនចំណេះដឹងនិងសមត្ថភាពរបស់សមាជិកសហគមន៍ក្នុងផ្នែកហិរញ្ញវត្ថុ និងការសន្សំប្រាក់ ដោយទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាដែល អាចទុកចិត្តបាននិងផ្តល់ការគាំទ្រដល់ក្រុមសន្សំប្រាក់តាមបែប VSL ។

អង្គការខាណា នឹងស្វែងរកឱកាសថ្មីៗដោយផ្សារភ្ជាប់បុគ្គលម្នាក់ៗទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយសហការជាមួយអង្គការដៃគូនានាក្នុងការជួយស្វែងរកការងារ ។ ក្រុមការងារអង្គការខាណាបន្តនូវទឹកចិត្តខ្ពស់របស់ខ្លួន ក្នុងការបង្កើនសក្តានុពលរបស់សមាជិកសហគមន៍ លើការស្វែងរកកន្លែងធ្វើការដែលមានគុណភាព ដែលប្រើប្រាស់ និងបង្កើនជំនាញការងារ ។ ដើម្បីជម្រុញកម្មវិធីសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែខ្លាំងបន្ថែមទៀត អង្គការខាណានឹងស្វែងរកយន្តការដើម្បីបង្កើនការយល់ដឹង របស់សហគមន៍អំពីវិធីល្អក្នុងការសម្របខ្លួន តាមការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងអនុវត្តកម្មវិធី CDRR តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលខ្លួនមានរួចហើយ ដើម្បីជួយសហគមន៍ឱ្យបង្កើតផែនការស្របតាមបរិបទរបស់ពួកគេ ។

3. កម្មវិធី CDRR គាំទ្រភាពស្ថាប័នសហគមន៍ប្រឈមមុខនឹងមហន្តរាយធម្មជាតិ ដោយចាប់ផ្តើមគម្រោងបង្ហាញ ដែលជួយកំណត់ថាតើវិធានការបង្ហាញកាត់បន្ថយមួយណាដែលមានប្រសិទ្ធភាពបំផុត ។ គម្រោងក៏ដោះស្រាយចន្លោះប្រហោងនៃចំណេះដឹងនៅក្នុងតំបន់អំពីវិធានការមានប្រសិទ្ធភាព ដោយបង្កើតយន្តការដើម្បីតាមដានបទពិសោធន៍ដែលទទួលបានអំពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយឱ្យបានកាន់តែល្អប្រសើរ និងការវាស់វែងលទ្ធផល ។ ([http://www.acdi-cida.gc.ca/cidaweb/cpo.nsf/\(WebContent\)/36EFCB2CE06D7B8585257C8C003D0F63](http://www.acdi-cida.gc.ca/cidaweb/cpo.nsf/(WebContent)/36EFCB2CE06D7B8585257C8C003D0F63))

ដោយសារវដ្តមូលនិធិបច្ចុប្បន្នរបស់គម្រោង USAID-HIV/AIDS Flagship និងមូលនិធិសកល និងបញ្ចប់នៅចុងឆ្នាំ២០១៧ ដែលជាហានិភ័យចំពោះនិរន្តរភាពនៃគំនិតផ្តួចផ្តើម និងសេវាសុខភាព សហគមន៍សំខាន់មួយចំនួន អង្គការខាណា នឹងស្វែងរក វិធីល្អបំផុតដើម្បីធានាបន្តគំរូសេវាសុខភាព សហគមន៍ និងបានជ្រើសរើសទីតាំងសមស្រប (ឧទាហរណ៍គ្លីនិកឈូកស និងMEC) តាមរយៈភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងវិស័យអភិវឌ្ឍស្ថាប័ន និងអាជីវកម្ម ការកៀរគរមូលនិធិ ការគ្រប់គ្រង ធនធាន និងអភិបាលកិច្ច។

អង្គការខាណាក៏នឹងប្រើប្រាស់សមត្ថភាពមានស្រាប់របស់ខ្លួន ក្នុងការសាកល្បងបង្កើត និងអនុវត្តគម្រោងថ្មីៗ និងចម្លងគំរូថ្មីៗទាំងនោះ ដើម្បីស្វែងរកធនធានមូលនិធិផ្សេងទៀត ដោយបង្កើតឱ្យមានជំនួយមួយដែលមាននិរន្តរភាព និងដែលមានការគ្រប់គ្រងដោយផ្ទាល់ការអនុវត្ត និងការរួមគំនិតអំពីសហគមន៍។



សូចនាករដែលត្រូវបានជ្រើសរើស ៖

- % សហគមន៍ដែលបានជ្រើសរើស យល់ថាពួកគេអាចដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុមួយចំនួនធំដោយខ្លួនឯងបាន។
- % សហគមន៍ដែលបានជ្រើសរើស យល់ថាលទ្ធភាពរបស់ខ្លួនកើនឡើងក្នុងការសម្របតាមការប្រែប្រួលស្ថានភាពបរិស្ថាន និងមហន្តរាយនានា។
- % សហគមន៍ដែលត្រូវបានជ្រើសរើស ទទួលបានសេវាការថែទាំសុខភាពប្រកបដោយគុណភាពកាន់តែល្អ។

# គោលដៅទី ៣៖ គោលបំណង យុទ្ធសាស្ត្រ និងសុចនាករ

ពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេស របស់អង្គការ ខាណា និងអង្គការសង្គមស៊ីវិល

## គោលបំណង និងយុទ្ធសាស្ត្រ៖

១. ពង្រឹងសមត្ថភាពរបស់សហគមន៍ អង្គការដៃគូ និងស្ថាប័ន/ភាគី ពាក់ព័ន្ធផ្សេងទៀត។

- ក. ផ្តល់ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេស។
- ខ. លើកកម្ពស់ការរៀនសូត្រ និងការចែករំលែកបទពិសោធន៍ជាមួយ សហគមន៍ ដៃគូអនុវត្ត និងស្ថាប័នពាក់ព័ន្ធ។
- គ. ដំណើរការប្រព័ន្ធ រចនាសម្ព័ន្ធ និងសេវារបស់មជ្ឈមណ្ឌល បច្ចេកទេស (KTH) អង្គការខាណា។
- ឃ. បង្កើនសមត្ថភាពបច្ចេកទេសរបស់អង្គការខាណា និងផ្តល់ការ លើកទឹកចិត្តឱ្យបុគ្គលិក ចូលរួមក្នុងការផ្តល់សេវារបស់ KTH ។

២. ពង្រឹងការប្រើប្រាស់គំនិត និងយុទ្ធវិធីបច្ចេកទេសថ្មីៗ ដែលឆ្លើយតប ទៅនឹងតម្រូវការដែលមាន

- ក. បង្កើនជាអតិបរមានូវការប្រើប្រាស់គំនិតផ្តួចផ្តើមថ្មីៗផ្នែក បច្ចេកទេសដើម្បីផ្តល់ព័ត៌មាន ដល់ការបង្កើតគោលនយោបាយ និងការបង្កើតកម្មវិធី។
- ខ. ពង្រឹងកិច្ចសហការជាមួយអ្នកតាក់តែងគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីអនុវត្ត និងបញ្ចូលគំនិត ផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកទេស ទៅក្នុងកម្មវិធីជាតិ។

៣. បង្កើនកម្រិត និងវិសាលភាពនៃឧត្តមភាពបច្ចេកទេសរបស់ មជ្ឈមណ្ឌលស្រាវជ្រាវអង្គការខាណា

- ក. ពង្រីកវិស័យស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
- ខ. ធ្វើការងារក្នុងភាពជាដៃគូជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ជាមួយវិស័យឯកជន រដ្ឋាភិបាល និងក្រុមបញ្ញវន្តនៅក្នុងការ ស្រាវជ្រាវអំពីសុខភាព អំពីប្រជាពលរដ្ឋ និងការអភិវឌ្ឍ។
- គ. ផ្សព្វផ្សាយ និងចែករំលែក បទពិសោធន៍ល្អៗ ឧត្តមភាពបច្ចេកទេស និងលទ្ធផលនៃការស្រាវជ្រាវថ្មីៗ អំពីសុខភាពរបស់ប្រជាពលរដ្ឋ ទៅដល់ អ្នកដែលអាចមានឥទ្ធិពលទៅលើការផ្លាស់ប្តូរ។

៤. បង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកអង្គការខាណា នៅក្នុងវិស័យសុខភាព និងការអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយ។

- ក. ពង្រឹង និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់បុគ្គលិកអង្គការ ខាណា តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេស ការសិក្សារៀន សូត្រ និងការចែករំលែកបច្ចេកទេស។
- ខ. បង្កើតឱ្យមានឱកាសកសាងសមត្ថភាពតាមរយៈការចូលរួមនៅ ក្នុងកិច្ចប្រជុំសិក្ខាសាលា កិច្ចប្រជុំពិភាក្សា វគ្គបណ្តុះបណ្តាល សន្និសីទ ថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ និងតាមរយៈកិច្ចសន្ទនា ផ្សេងៗ។
- គ. បង្កើនការប្រើប្រាស់បច្ចេកទេសដែលបានទទួលពីអង្គការ អង្គការ សម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ពីអង្គការ

បណ្តាញផ្សេងទៀត ពីក្រុមបញ្ញវន្ត និងពីអង្គការដទៃផ្សេងទៀត។

## ផ្នែកនៃការរួមចំណែក

ភាពជោគជ័យរបស់អង្គការខាណា គឺបានកើតឡើងដោយសារ អង្គការខាណាមានលទ្ធភាពក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និង សមត្ថភាពបច្ចេកទេស។ ដោយមានជំនួយមូលនិធិចម្បងដែលទទួល បានតាមរយៈគម្រោង USAID-HIV/AIDS Flagship និងមូលនិធិ សាកល និងដោយមានការគ្រប់គ្រងគម្រោងបានត្រឹមត្រូវ អង្គការខាណា បានរួមចំណែកប្រកបដោយ ប្រសិទ្ធភាពនៅក្នុងការឆ្លើយតបនឹងការ រីករាលដាលមេរោគអេដស៍នៅថ្នាក់ជាតិ និងការលើកកម្ពស់សុខភាព សហគមន៍។ ចាប់ពីឆ្នាំ ២០១៤ ដោយមានការធ្លាក់ចុះនៃការផ្តល់មូល និធិ អន្តរជាតិសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ នៅប្រទេសកម្ពុជា អង្គការខាណាបានអនុវត្តគម្រោងដោយផ្តោតលើតម្រូវការអាទិភាព និងបានកាត់បន្ថយចំណាយ ផ្នែកគ្រប់គ្រង ដោយអង្គការខាណាបាន ចាត់ទុកបញ្ហានេះជាឱកាសមួយក្នុងការ “ធ្វើឱ្យបានកាន់តែច្រើន ឱ្យកាន់តែល្អប្រសើរ និងដោយត្រូវចំណាយតិច”។

ដោយសារអង្គការខាណាបោះជំហានទៅមុខ ក្រុមការងារអង្គការ ខាណានឹងបន្តកែលម្អនិយាមបែបបទ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់ អនុវត្តការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយប្រើប្រាស់ គំនិតផ្តួចផ្តើមថ្មីៗ ដូចជាការធ្វើតេស្តឆាប់រហ័ស ដោយដោះចុងម្រាមដៃ រកមេរោគអេដស៍ និងស្វាយនៅសហគមន៍។ អង្គការខាណានឹងបន្តគាំទ្រ ដល់ផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីពង្រីកការអនុវត្តយុទ្ធវិធី ជម្រុញខ្លាំងក្លាការគ្រប់គ្រងករណីសកម្មជំងឺអេដស៍ និងការស្វែងរកដៃគូ ដើម្បីធ្វើតេស្តរកមេរោគអេដស៍ នៅទូទាំងប្រទេស(B-IACM)។ ការគាំទ្រ នេះ មិនថាផ្នែកហិរញ្ញវត្ថុ និង/ឬបច្ចេកទេសទេ នឹងអាស្រ័យទៅលើការ វិវត្តនៃបរិបទនៃការផ្តល់មូលនិធិ និងទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រាប់ដំណាក់កាលមុនការលុបបំបាត់ការឆ្លងមេរោគអេដស៍។ ដោយ សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (NCHADS) អង្គការខាណាបានផ្លាស់ប្តូរតួនាទីរបស់អ្នកស្ម័គ្រ ចិត្តសហគមន៍ក្នុងការជួយគាំទ្រដល់ អ្នករស់នៅជាមួយមេរោគអេដស៍ ដោយផ្តោតការគាំទ្រជាសំខាន់តែលើអ្នកជំងឺណាដែលរស់នៅឆ្ងាយ និង មានការលំបាកក្នុងការទៅទទួលយកសេវាព្យាបាល។ អង្គការខាណា ប្តេជ្ញាចិត្តធ្វើការសាកល្បង និងអនុវត្តការបង្កើតថ្មីផ្នែកបច្ចេកទេស ដូចជា ការបង្កើតកម្មវិធីដែលគាំទ្រដោយគម្រោង USAID-HIV/AIDS Flagship និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការខាណា ដើម្បីជួយដល់កម្មវិធីជាតិ ក្នុងការបង្កើតគោលការណ៍ណែនាំ ក្របខ័ណ្ឌអនុវត្តការងារ និងគោល នយោបាយជាតិ ព្រមទាំងចែករំលែក បទពិសោធន៍ល្អៗជាមួយប្រទេស និងអង្គការ ផ្សេងទៀតនៅក្នុងតំបន់ និងក្នុងសកលលោក។

KTH (កាលពីមុនគឺ ជាមណ្ឌលគាំទ្របច្ចេកទេសប្រចាំតំបន់អាស៊ី បាស៊ីហ្វិក) បានក្លាយជាអង្គភាពស្វ័យ័ត ពីអង្គការសម្ព័ន្ធភាពអន្តរជាតិ ប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ នឹងបានកំពុងដំណើរការនៅក្នុង អង្គការខាណានៅឆ្នាំ២០១៥។ KTH នឹងប្រើប្រាស់បទពិសោធន៍ សមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីជួយគាំទ្រដល់ការងាររបស់អង្គការ ខាណានាពេលអនាគត។ KTH នឹងរួមចំណែកផ្តល់ជំនួយបច្ចេកទេស ដោយកំណត់គោលដៅនៃសេវាចាំបាច់ កំណត់អតិថិជន និងប្រើប្រាស់ បុគ្គលិក របស់អង្គការខាណាផ្ទាល់ដែលមានជំនាញផ្នែក គម្រោងឆ្លើយ តបមេរោគអេដស៍ ការតាមដាន និងវាយតម្លៃ ការគ្រប់គ្រងមូលនិធិ

4. ពាក្យភាគីពាក់ព័ន្ធផ្សេងទៀតត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីឱ្យ KTH ពង្រីកមូលដ្ឋានអតិថិជនជាសក្តានុពលរបស់ខ្លួន និងកសាង និងលើកកម្ពស់ធនធានមនុស្សរបស់អង្គការខាណា ដើម្បីកុំឱ្យត្រូវបានតែភ្នាក់ដោយ ការផ្តល់សេវាក្នុងទម្រង់ដែលត្រូវបានបញ្ជាក់។

ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រង អង្គការ និងស្ថាប័ន។ KTH ក៏នឹង ចងក្រងឯកសារនៃការបង្កើតថ្មីផ្នែកកម្មវិធីទាំងអស់ដែលផ្តល់មូលនិធិ ដោយគម្រោង USAID-HIV/AIDS Flagship ដើម្បីផ្តល់ព័ត៌មានអំពី ការផ្តួចផ្តើមថ្មីនៅក្នុងវិស័យផ្សេងទៀត សម្របសម្រួលកិច្ចសន្យា ជួលអ្នកពិគ្រោះយោបល់ និងអតិថិជនខាងក្រៅ និងផ្តល់ការធានា គុណភាពសេវាដល់អតិថិជនសម្រាប់សេវាដែលត្រូវបានផ្តល់។ KTH នឹងបន្ថែមផ្នែកមួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការខាណាដើម្បីក្លាយជាអង្គការដែលមាននិរន្តរភាព។

មជ្ឈមណ្ឌលស្រាវជ្រាវអង្គការខាណាត្រូវបានបង្កើតឡើង និងដំណើរ ការនូវតួនាទីរបស់ខ្លួនយ៉ាងពេញលេញចាប់ពីឆ្នាំ២០១៥។ មជ្ឈមណ្ឌល នេះត្រូវបានបង្កើត ជាមជ្ឈមណ្ឌលមួយនៃអង្គការខាណា ប៉ុន្តែធ្វើ ប្រតិបត្តិការដោយមានកម្រិតស្វ័យភាពខ្ពស់។ មជ្ឈមណ្ឌលស្រាវជ្រាវ អង្គការខាណានឹងធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីលើកកម្ពស់ សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានផ្នែក លើកំសុតាង ក្នុងការបង្កើតគោលនយោបាយសុខាភិបាលប្រកបដោយ

ប្រសិទ្ធភាព និងដើម្បីកែលម្អការទទួលបានប្រព័ន្ធចែទាំសុខភាព ពង្រីក ភាពជាដៃគូភ្នាក់ងារ ភ្នាក់ងារ និងភ្នាក់អន្តរជាតិជាមួយវិស័យឯកជន រដ្ឋាភិបាល និងក្រុមបញ្ញវន្ត ក្នុងការស្រាវជ្រាវលើផ្នែកសុខភាពប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយ លទ្ធផលនៃការស្រាវជ្រាវសុខភាពប្រជាពលរដ្ឋទៅដល់ អ្នកដែលអាចមានឥទ្ធិពល លើការផ្លាស់ប្តូររួមទាំងមន្ត្រីគោលនយោបាយ អ្នកដឹកនាំការចែទាំសុខភាព អ្នកជំនាញសុខភាព និងអ្នកស្រាវជ្រាវ និង ជួយបញ្ជាក់នូវជំនាន់ក្រោយ អ្នកស្រាវជ្រាវ និងគ្រូពេទ្យ ដើម្បីយល់ឱ្យបាន តែប្រសើរអំពីការស្រាវជ្រាវទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ។

អង្គការខាណា នឹងពង្រឹងសមត្ថភាពរបស់បុគ្គលិក ផ្តល់ឱកាសឱ្យ បុគ្គលិកអភិវឌ្ឍន៍វិជ្ជាជីវៈ និងភ្ជាប់ទំនាក់ទំនងជាមួយអង្គការផ្សេងទៀត ដើម្បីបង្កើនកិច្ចការ។ ប្រការនេះនឹងធ្វើឱ្យអង្គការខាណាកាន់តែមាន លទ្ធភាពល្អប្រសើរក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រកបដោយ ប្រសិទ្ធភាព បន្តមានវត្តមាន បង្ហាញគុណតម្លៃដែលអង្គការមានចំពោះ បុគ្គលិករបស់ខ្លួន និងបង្ហាញដល់ផ្នែកពាក់ព័ន្ធអំពីការប្តេជ្ញាចិត្តរបស់ អង្គការចំពោះការបង្កើតឱកាសរៀនសូត្រជាបន្ត។



សូចនាករដែលត្រូវបានជ្រើសរើស ៖

- % នៃ អង្គការដៃគូ ដែលគិតថាខ្លួនឯងមានសមត្ថភាព អនុវត្តការងាររបស់ខ្លួន។
- % នៃបុគ្គលិករបស់អង្គការខាណាដែល គិតថា ការងាររបស់ខ្លួនមានប្រសិទ្ធភាពជាងមុន។
- របាយការណ៍វាយតម្លៃបង្ហាញថា អង្គការខាណាមានការរីកចម្រើននៅក្នុងការ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព ប្រសិទ្ធផល និងការអនុវត្តនៅក្នុងកម្មវិធីរបស់ខ្លួន។
- ចំនួនកម្មវិធី/គោលនយោបាយជាតិដែលបានយក លទ្ធផលស្រាវជ្រាវរបស់អង្គការខាណា និងគំនិត/យុទ្ធវិធីផ្តួចផ្តើម ថ្មីផ្នែកបច្ចេកទេសមកប្រើប្រាស់។
- ចំនួនភាពជាដៃគូដែលត្រូវបានបង្កើត ក្នុងគោលបំណងធ្វើឱ្យ ការស្រាវជ្រាវផ្នែកសុខភាព និងការអភិវឌ្ឍន៍ប្រសើរជាងមុន។

# គោលដៅទី ៤៖ គោលបំណង យុទ្ធសាស្ត្រ និងសូចនាករ

លើកកម្ពស់ភាពផ្សេងៗគ្នា សិទ្ធិ និងសមភាពយេនឌ័រ

## គោលបំណង និងយុទ្ធសាស្ត្រ៖

### ១. បង្កើនបរិយាកាសគាំទ្រសម្រាប់ក្រុមគោលដៅ LGBTI និងក្រុមងាយរងគ្រោះផ្សេងទៀត៖

- ក. ចងក្រងឯកសារ តាមដាន និងឆ្លើយតបទៅនឹងការរំលោភសិទ្ធិ និងអំពើហិង្សា ។
- ខ. កសាងភាពជាដៃគូទូលំទូលាយ និងជាយុទ្ធសាស្ត្រជាមួយអ្នកផ្តល់ជំនួយច្បាប់ អ្នកផ្តល់សេវាសុខភាព និងមិនមែនសុខភាពដែលរួមមានមេធាវី និងអង្គការសិទ្ធិមនុស្ស ដើម្បីធានាឱ្យមានបរិយាកាសគាំទ្រ ។

### ២. បង្កើនការយល់ដឹងជាសាធារណៈអំពីនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) និងអំពើហិង្សាលើយេនឌ័រ (GBV)

- ក. កសាងសមត្ថភាពរបស់អង្គការខាណា និងដៃគូអនុវត្ត ដើម្បីយល់ឱ្យបានកាន់តែច្បាស់អំពី SOGI និង GBV ដើម្បីដោះស្រាយបញ្ហា ។
- ខ. បញ្ចូល SOGI និង GBV ទៅក្នុងការធ្វើកម្មវិធី ។
- គ. សហការជាមួយប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងអំពី SOGI និង GBV ដល់ក្រុមគ្រួសារ និងសហគមន៍ ។

### ៣. កែលម្អ និងលើកកម្ពស់សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRHR) សម្រាប់ក្រុមគោលដៅ LGBTI និងក្រុមងាយរងគ្រោះផ្សេងទៀត

- ក. ធ្វើឱ្យកាន់តែ ប្រសើរលើការបង្កើតកញ្ចប់សេវាសម្រាប់សហគមន៍ ។
- ខ. គាំទ្រដល់ការបញ្ជូនពេញលេញទៅ រកសេវា សុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជ ។
- គ. បង្កើនការយល់ដឹងអំពី សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសេវាផ្សេងទៀតដែលមាន ។

### ៤. លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្រុម KPs, ក្រុម LGBTI និងក្រុមងាយរងគ្រោះផ្សេងទៀតនៅក្នុងការបង្កើតកម្មវិធី កិច្ចសន្ទនាគោលនយោបាយ និងភាពជាអ្នកដឹកនាំនៅក្នុងអង្គការខាណា និងជាមួយអង្គការដៃគូអនុវត្ត និងនៅថ្នាក់ជាតិ

- ក. គាំទ្រ និងតាមដាននូវការចូលរួមប្រកបដោយអត្ថន័យនៅគ្រប់កម្រិតនៃការអនុវត្ត រាប់ទាំងពីការរៀបចំកម្មវិធី កិច្ចសន្ទនាគោលនយោបាយ និងវេទិកាដទៃផ្សេងទៀត ។
- ខ. ចងក្រងជាឯកសារនូវឥទ្ធិពលនៃការចូលរួមប្រកបដោយអត្ថន័យ ។
- គ. កសាងជំនាញភាពជាអ្នកដឹកនាំ និងជំនាញតស៊ូមតិ ។
- ឃ. បញ្ចូលសមភាពយេនឌ័រទៅក្នុងការបង្កើតកម្មវិធី និងទៅក្នុងគោលនយោបាយ ។

## ផ្នែកនៃការរួមចំណែក

អង្គការខាណាមានប្រវត្តិវិញ្ញាណនៃការបញ្ចូលសិទ្ធិ និងសមធម៌ជាប្រធានបទពហុវិស័យទៅក្នុងការធ្វើកម្មវិធី ការស្វែងរកការគាំទ្រយ៉ាងជោគជ័យសម្រាប់បុគ្គលម្នាក់ៗ និងសហគមន៍ និងធ្វើឱ្យមានឥទ្ធិពលទៅលើគោលនយោបាយដែលមានផលប្រយោជន៍ទៅលើអ្នករស់នៅជាមួយមេរោគអេដស៍ និងទៅលើក្រុមប្រឈមមុខខ្ពស់ ។ អង្គការខាណាមានផែនការបង្កើនការងារនេះ ដោយពង្រីកការគាំទ្រ និងការស្វែងរកការគាំទ្របន្ថែម ទៅលើក្រុម អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខ ដោយជម្រុញឱ្យមានការគាំទ្រលើការបញ្ចូលក្រុមងាយរងគ្រោះ និងក្រុមដែលមិនត្រូវបានគេយកចិត្តទុកដាក់ដទៃផ្សេងទៀតផងដែរ ។

អង្គការខាណានឹងគាំទ្រដល់ការចងក្រងឯកសារ និងការតាមដានឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នៅពេលឆ្លើយតបទៅនឹងការរំលោភសិទ្ធិ និងអំពើហិង្សា ដែលនឹងត្រូវបាន ពង្រឹងបន្ថែមទៀតតាមរយៈភាពជាដៃគូជាយុទ្ធសាស្ត្រនៅក្នុងវិស័យសុខាភិបាល ច្បាប់ អប់រំ និងសិទ្ធិមនុស្ស ។ សមត្ថភាពរបស់បុគ្គលិកនឹងត្រូវបានពង្រឹងអំពី SOGI និង GBV តាមរយៈការបណ្តុះបណ្តាល និងការអប់រំដើម្បីឱ្យមានសមត្ថភាពកាន់ តែប្រសើរជាងមុន និងលើកកម្ពស់ការយល់ដឹងនៅតាមសហគមន៍ ។ អង្គការខាណាក៏នឹងគាំទ្រដល់គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព ដែលសមាជិកម្នាក់ដែលត្រូវបាន ផ្តល់អំណាចនិងភាពអង់អាចនិងផ្ទេរការងារដែលសម្រេចបានអំពី SOGI និង GBV ។ អង្គការខាណាក៏នឹងបន្តគាំទ្រដល់យុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់សម្រាប់ អ្នកប្រើប្រាស់ថ្នាំញៀន រួមទាំងអ្នកប្រើប្រាស់ដោយចាក់ តាមរយៈការស្វែងរកការគាំទ្រឱ្យមានឥទ្ធិពលលើការបង្កើតគោលនយោបាយ និងការស្រាវជ្រាវផ្សេងទៀត ។

កញ្ចប់សេវាសម្រាប់ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នឹងត្រូវបានធ្វើកែលម្អ និងធ្វើបច្ចុប្បន្នភាពដែលជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងកង្វះខាតផ្សេងៗ និងក៏ដើម្បីបំពេញបន្ថែមទៅលើសេវាសុខភាពសាធារណៈ ។ អង្គការខាណាក៏នឹងបង្កើនឱ្យមានការយល់ដឹងអំពីភាពខុសៗគ្នាដែលរកឃើញ នៅក្នុងក្រុមផ្សេងៗពីគ្នា ហើយដែលពួកគេទាំងនោះកំពុងទទួលបានសេវា ដែលនេះនឹងជួយឱ្យមានការចូលរួមដោយមានន័យ និងការផ្តល់ជម្រើសនៃការទទួលសេវាដែលមានការគោរពសិទ្ធិ និងបញ្ជូនទៅទទួលសេវាដោយពេញលេញ ។

អង្គការខាណានឹងបន្តដើរតួនាទីសំខាន់នៅក្នុងការធ្វើឱ្យមានឥទ្ធិពលទៅលើទិសដៅនៃការរៀបចំគោលនយោបាយ និងកម្មវិធីជាតិ ដោយធានាថា កិច្ចសន្ទនានានាដែលមាននៅថ្នាក់ជាតិ គឺមាន និងបានបញ្ចូលនូវគំនិតយោបល់ និងកង្វល់របស់អ្នកដែលរងផលប៉ះពាល់បំផុត និងដោយមានការសម្របសម្រួលលើការព្រមព្រៀងរួមគ្នា សម្រាប់យុទ្ធវិធី និងដំណោះស្រាយផ្នែកលើសិទ្ធិ និងភស្តុតាងដែលមាន ។ អង្គការខាណារួមជាមួយនឹងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនឹងចែករំលែកនូវចំណេះដឹងនិងមេរៀនបទពិសោធន៍ដែលទទួលបានយ៉ាងទូលំទូលាយហើយធានានូវការប្រើប្រាស់ទិន្នន័យកម្មវិធី និងការសិក្សាស្រាវជ្រាវក្នុងការតម្រង់ទិសនៅរាល់ការតាក់តែងគោលនយោបាយដែលមានចំរើនការគាំទ្រនិងស្ថិតក្នុងបរិយាកាសអំណោយផល ។

5. ក្រុមងាយរងគ្រោះត្រូវបានឱ្យនិយមន័យថាជាក្រុម ប្រឈមមុខខ្ពស់នៃភាពក្រីក្រ និងការកាត់ផ្តាច់ចេញពីសង្គម ពីប្រជាជនទូទៅ ។ ជនជាតិភាគតិច កម្មករចំណាកស្រុក ជនពិការ កម្មករកាត់ដេរ អ្នកគ្មានផ្ទះសំបែង អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដោយការចាក់ មនុស្សចាស់ និងកុមារកំព្រាគឺជាឧទាហរណ៍ខ្លះនៃក្រុមងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។ បុគ្គលងាយរងគ្រោះអាចរួមប្រទះការមិនរួមបញ្ចូលបន្ថែមទៀត ដោយសារកម្រិតទាបនៃការអប់រំ ភាពគ្មានការងារធ្វើ ភាពមានការងារធ្វើមិនគ្រប់គ្រាន់ និងស្ថានភាព សុខភាព ។



ក្រុមការងាររបស់អង្គការខាណា នឹងគាំទ្រដល់ការផ្តល់អំណាចដល់ស្ត្រី និងដល់ក្រុមងាយរងគ្រោះដទៃផ្សេងទៀត និងដល់សហគមន៍ បណ្តាញរបស់ពួកគេ និងដល់អង្គការនានា ក្នុងការបង្ហាញ និងលើកឡើងនូវកង្វល់របស់ខ្លួន ជាមួយនឹងតួនាទីសកម្មកាន់តែច្រើន នៅក្នុងការរៀបចំ

គម្រោងកម្មវិធីនានា នៅក្នុងកិច្ចសន្ទនាគោលនយោបាយ និងក្នុងវេទិកាផ្សេងៗទៀត ដើម្បីលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើង ក្នុងការទទួលបានសេវារបស់ពួកគេ ដោយល្អបំប៉ាត់បាននូវការប្រមាថម៉ាកងាយ និងការរើសអើងនៅគ្រប់កម្រិតទាំងអស់ ។



សូចនាករដែលត្រូវបានជ្រើសរើស ៖

- % នៃស្ត្រីដែលរាយការណ៍អំពីការមានឱកាសកាន់តែច្រើននៅក្នុងការបង្កើតនិងរៀបចំកម្មវិធី/គម្រោងការអនុវត្តគម្រោង និងការតាមដាន និងវាយតម្លៃគម្រោង ។
- % នៃស្ត្រីដែលរាយការណ៍អំពីការមានឱកាសកាន់តែច្រើនជាងមុន នៅក្នុងកិច្ចសន្ទនាគោលនយោបាយ ។
- % នៃកម្មវិធីជាតិដែលបានបញ្ចូលសមភាពយេនឌ័រទៅក្នុងការរៀបចំ និងការបង្កើតកម្មវិធីឬគម្រោងផ្សេងៗនិងគោលនយោបាយ ។
- ការបង្កើនការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ ។
- ការបង្កើនការយល់ដឹងអំពី SOGI និង GBV ។

# ការប្តេជ្ញាចិត្តរបស់អង្គការខាណា

ផែនការយុទ្ធសាស្ត្រនេះនឹងជាមាតិកាមូលដ្ឋាន ការងាររបស់អង្គការខាណាបន្ត ជាអង្គការឈានមុខគេសម្រាប់ភាពជាម្ចាស់ និងការផ្តល់អំណាចដល់សហគមន៍ នៅក្នុងឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺរោគស្រាយ និងការរួមចំណែកឆ្លើយតបទូលំទូលាយលើតម្រូវការផ្នែកសុខភាព និងការអភិវឌ្ឍសំដៅធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពដោយសមធម៌ក្នុងការទទួលបានសេវាមេរោគអេដស៍ និងសេវាសុខភាពដែលមានគុណភាព និងឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ផែនការនេះជាផែនការដ៏មានមហិច្ឆតាដែលគ្រប់គ្រងបាននិងដោយកើតចេញពីសេចក្តីពឹងទុក និងឈរលើតម្រូវការនានារបស់សហគមន៍ ដែលក្រុមការងារអង្គការខាណាបាននឹងកំពុងធ្វើការជាមួយ។

ផែនការយុទ្ធសាស្ត្រ នេះជាផែនការមានលក្ខណៈច្បាស់លាស់ ក្នុងការប្រឹងប្រែងបង្កើតនូវចក្ខុវិស័យជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ដោយឈរលើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ផែនការយុទ្ធសាស្ត្រនេះ បញ្ចូលនូវសម្លេងពិត និងតម្រូវការពិតរបស់បុគ្គល និងការយល់ឃើញខុសគ្នាជាច្រើន អំពីអ្វីដែលបានធ្វើរួចមកហើយ និងអ្វីដែលត្រូវតែធ្វើបន្ថែមទៀត។ ការឆ្លុះបញ្ចាំងទាំងនេះ ត្រូវបានគេមើលឃើញ និងជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ស្ថាប័ន ពាក់ព័ន្ធ ក្នុងការបន្តផ្តល់ការគាំទ្រ ចំពោះកិច្ចការដែល អង្គការខាណាបាននឹងកំពុងអនុវត្ត ហើយដែលមានបង្ហាញនៅក្នុងផែនការនេះ និងក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់អង្គការខាណាទៅលើស្ថាប័នពាក់ព័ន្ធរបស់ខ្លួន។

ផែនការយុទ្ធសាស្ត្រនេះ ក៏មានលក្ខណៈប្រាកដនិយមផងដែរ ដោយភ្ជាប់ជាមួយនឹងបណ្តាសកម្មភាពដែលអង្គការខាណាត្រូវធ្វើឱ្យបាន។ ដូចគ្នានេះផងដែរ អង្គការខាណានឹងត្រូវធ្វើការពិនិត្យឡើងវិញនូវបណ្តាធាតុផ្សេងៗ ដែលអាចជួយដល់ការសម្រេចបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពជាមួយនឹងការធ្វើការឆ្លុះបញ្ចាំង និងការពិនិត្យទៅលើបញ្ហាប្រឈមនានា ដែលឈានទៅសម្រេចគោលដៅ។ ជាផ្នែកមួយនៃផែនការនិរន្តរភាព និងដើម្បីត្រៀមខ្លួនទុកជាមុនចំពោះកាលៈទេសៈ

នៃការផ្លាស់ប្តូរ និងជាមួយនឹងបរិបទដែលមានការវិវត្តទៅមុខ ក៏ដូចគ្នានឹងដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្ត និងគណនេយ្យភាពចំពោះម្ចាស់ជំនួយរបស់ខ្លួន អង្គការខាណានឹងបង្កើតឱ្យមានផែនការការងារទៀងទាត់ ព្រមទាំងធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិ និងផែនការថវិកាប្រចាំឆ្នាំ ធានាឱ្យមាននូវប្រព័ន្ធតាមដាន និងប្រព័ន្ធបាយការណ៍មានភ្ជាប់ច្បាស់លាស់ជាមួយនឹងស្ថិតភាពជាក់លាក់ដែលទាក់ទងនឹងគោលដៅទាំងបួន និងធានាឱ្យប្រាកដប្រជាថាកញ្ចប់សកម្មភាពជាស្តង់ដារ (SPA) មានប្រសិទ្ធភាព និងដែលឆ្លើយតបប្រកបដោយគុណភាពខ្ពស់ ទៅលើផ្នែកសុខភាពរបស់សហគមន៍ ហើយក៏នឹងរៀបចំឱ្យមានការពិនិត្យឡើងវិញពាក់កណ្តាលអណត្តិនាចុងឆ្នាំទីបីនៃផែនការយុទ្ធសាស្ត្រនេះ។

អង្គការខាណាក៏នឹងពិគ្រោះយោបល់ និងស្នើសុំមតិចូលរួមពីផ្នែកពាក់ព័ន្ធទាំងអស់ និងធ្វើការជ្រើសរើសជាយុទ្ធសាស្ត្រអំពីវិធីល្អបំផុត ក្នុងការកៀរគរធនធានពីម្ចាស់មូលនិធិបច្ចុប្បន្ន និងអំពីអ្នកផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលដៅ និងឆ្ពោះទៅរកយុទ្ធវិធីផ្សេងទៀត ក្នុងការបង្កើតសកម្មភាពរកប្រាក់ចំណូល។ បុគ្គលិកអង្គការខាណាក៏នឹងត្រូវពិនិត្យឡើងវិញនូវតួនាទី និងទំនួលខុសត្រូវ ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាពបំផុត តាមរយៈការកែតម្រូវនូវដំណើរការអនុវត្តរបស់ស្ថាប័ន រចនាសម្ព័ន្ធគ្រប់គ្រង និងធនធានមនុស្ស ទៅតាមភាពចាំបាច់។ ដូចកាលពីអតីតកាលដែរ ដោយសារតែការគ្រប់គ្រងមានលក្ខណៈល្អប្រសើរ និងការអនុវត្តគណនេយ្យភាពមានភាពរឹងមាំ បានជម្រុញឱ្យយើងអាចបង្កើនបាននូវធនធានជាអតិបរមា ហើយយើងនឹងនៅតែរក្សានូវអាទិភាពនេះជាដដែល។

ការប្តេជ្ញាចិត្តរបស់អង្គការខាណា ក្នុងការសម្របតាមក្របខ័ណ្ឌនៃយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ គឺដើម្បីធានានូវការងារដែលមានលក្ខណៈសហការ ភាពដូចគ្នា និងត្រឹមត្រូវទៅតាមបរិបទជាតិ និងបរិបទតំបន់។ នៅថ្នាក់ជាតិ អង្គការខាណាបានសម្របខ្លួនតាមផែនការដែលត្រូវបានកំណត់ដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងក្រសួងសុខាភិបាល (MoH)។ នៅថ្នាក់សកល អង្គការខាណាបានសម្របទៅតាមអង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិដើម្បីបង្កើតបាននូវរូបភាពកាន់តែធំមានការពាក់ព័ន្ធគ្នា និងដែលអាចជួយឱ្យអង្គការខាណារួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការផ្នែកសុខភាព និងការអភិវឌ្ឍ។

ដោយសារអង្គការខាណាសំឡឹងមើលទៅមុខ អង្គការខាណានឹងបន្តដើរតាមតាមទស្សនវិទ្យារបស់ខ្លួនគឺ “នាំមុខ រួមចំណែក សម្របខ្លួន” ហើយសង្ឃឹមថានឹងអាចទទួលបានផលប្រយោជន៍ពីទស្សនវិទ្យាតាមរយៈ ៖

- រក្សាបាននូវភាពជាអ្នកដឹកនាំ ឬនាំមុខនៅក្នុងជំនាញឯកទេសរបស់ខ្លួន
- បន្តការផ្សព្វផ្សាយនិងនៅតែជាអង្គការដែលមិនអាចខ្វះបានឈរលើសម្ព័ន្ធភាពជាគោល និងបន្ត ធ្វើឱ្យគេទទួលស្គាល់ និងនៅតែជាអង្គការដែលគេមានទំនុកចិត្ត
- មានរចនាសម្ព័ន្ធការងារដែលសមស្រប និងប្រកបដោយវិជ្ជាជីវៈ
- ឈរលើគោលការណ៍នៃការចំណាយមានគុណភាព និងប្រសិទ្ធភាព និងតាមចំណាត់អាទិភាព និងចំគោលដៅ
- រួមចំណែកពេញលេញ ជាមួយកម្មវិធីជាតិ ដោយប្រើប្រាស់ជំនាញបច្ចេកទេសដែលមាន
- បន្តស្វែងរកគំនិតផ្តួចផ្តើម និងយុទ្ធវិធីថ្មីៗ និងធ្វើការសម្របខ្លួនទៅតាមការផ្លាស់ប្តូរ និងបន្តការប្តេជ្ញាចិត្តបម្រើក្រុមប្រជាពលរដ្ឋជាគោលដៅ តាមទិដ្ឋភាពការងាររបស់ខ្លួន

## ឯកសារ ពិគ្រោះ

CDRI (2015). Social Accountability in Service Delivery in Cambodia (Working Paper Series No. 102).

Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) (2014). Toward Universal Health Coverage: the Cambodian Experience Formulating a Health Financing Policy (Working Paper).

International HIV/AIDS Alliance (the Alliance). HIV, Health and Rights: Sustaining Community Action Updated, 2016-2020.

KHANA (2015). Appreciating the Past and Looking Forward to the Future: KHANA's Contribution to 15 Years of HIV Response in Cambodia.

KHANA (2011). KHANA Strategic Plan 2011-2015 (KSP15).

KHANA (2013). Revised KHANA Strategic Plan 2013 -2015 (Boosted KSP15).

KHANA Board. Discussion Paper: Developing the KHANA Strategic Plan 2016 – 2020. KHANA's 60th Board Meeting, May 2014.

Law on Associations and Non-Governmental Organizations. Unofficial Translation, 19 August, 2015.

National Centre for HIV/AIDS, Dermatology and STD (NCHADS). Strategic Plan for HIV/AIDS and STI Prevention and Control in the Health Sector in Cambodia 2015-2020. (Final Draft - 09 January 2015).

Royal Government of Cambodia (2011). National Social Protection Strategy for the Poor and Vulnerable (2011-2015).

Royal Government of Cambodia (2014). National Strategic Development Plan 2014-2018: For Growth, Employment, Equity and Efficiency to Reach The Status of an Upper-Middle Income Country.

Stakeholder Forum (2015). Universal Sustainable Development Goals: Understanding the Transformational Challenge for Developed Countries. Report of a Study by Stakeholder Forum.

Strickler, C. (2015). Performance Review of KHANA Alliance SEAP Technical Support Hub. KHANA.

Thin, K. et. al. (2014). KHANA Livelihoods Programs for Improving Health and Quality of Life of People Infected and Affected by HIV: A Qualitative Program Review.

UNDAF (2014). Cambodia Common Country Assessment-CCA (2016-2018).

UNDP, USAID (2014). Being LGBT in Asia: Cambodia Country Report. Bangkok.



រូបគ្នាដើម្បីសហគមន៍កាន់តែរឹងមាំ

ផ្ទះលេខ ៣៣ ផ្លូវលេខ ៧១ សង្កាត់ទន្លេបាសាក់  
ខណ្ឌចំការមន រាជធានីភ្នំពេញ  
ប្រអប់សំបុត្រលេខ ២៣១១ ភ្នំពេញ ៣  
ព្រះរាជាណាចក្រកម្ពុជា  
ទូរស័ព្ទ៖ ០២៣ ២១១ ៥០៥ / ទូរសារ៖ ០២៣ ២១៤ ០៤៩  
វេបសាយ៖ [www.khana.org.kh](http://www.khana.org.kh)



Khana is a linking organisation of the global partnership  
International HIV/AIDS Alliance  
Supporting Community Action on AIDS in Developing Countries

The International HIV/AIDS Alliance (Alliance Secretariat)  
Preece House, 91-101 Davigdor Road, Hove, BN3 1RE, UK  
Tel: +44(0) 12 7371 8900 | Fax: +44(0) 12 7371 8901  
E-mail: [mail@aidsalliance.org](mailto:mail@aidsalliance.org) | [www.aidsalliance.org](http://www.aidsalliance.org)